

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

# តំណទានពលរដ្ឋរៀង អិលធីឌី



Helping Rural People



របាយការណ៍ប្រចាំឆ្នាំ  
**២០១៥**

## មាតិកា

<b>បញ្ជីអក្សរកាត់</b>	០៤
<b>ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូលរបស់គ្រឹះស្ថាន</b>	០៥
<b>គោលការណ៍គាំពារអតិថិជន</b>	០៦
<b>ពានរង្វាន់</b>	០៧
<b>សង្ខេបប្រតិបត្តិការរបស់គ្រឹះស្ថានប្រចាំឆ្នាំ២០១៥</b>	០៨
<b>សាររបស់ប្រធានក្រុមប្រឹក្សាភិបាល</b>	០៩
<b>សាររបស់នាយកប្រតិបត្តិ</b>	១១
<b>ប្រវត្តិគ្រឹះស្ថាន</b>	១៤
<b>ក្រុមហ៊ុន</b>	១៥
១. អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា	១៦
២. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្ម	១៦
៣. បណ្តាញសាខា	១៧
៤. អាស័យដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក	១៨
៥. អង្គការលេខ	២០
៦. រចនាសម្ព័ន្ធសាខា	២១
៧. ក្រុមប្រឹក្សាភិបាល	២២
៨. គណៈគ្រប់គ្រងជាន់ខ្ពស់	២៤
៩. ភាគទុនិក និងវិនិយោគិន	២៦
១០. អតិថិជនគោលដៅ និងផលិតផល	២៧
១១. បទពិសោធន៍របស់អតិថិជន	២៩
<b>សង្ខេបលទ្ធផលការងារឆ្នាំ២០១៥</b>	៣១
១. សង្ខេបផ្នែកប្រតិបត្តិការ	៣២
២. សង្ខេបផ្នែកហិរញ្ញវត្ថុ	៣៨
៣. បុគ្គលិក និងការកសាងសមត្ថភាព	៤៣
៤. សង្ខេបផ្នែកសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	៤៦

## មាតិកា


<b>សម្រង់របាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០១៥</b>	៤៨
១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៤៩
២. របាយការណ៍របស់សវនករឯករាជ្យ	៥៣
៣. តារាងតុល្យការ	៥៥
៤. របាយការណ៍លទ្ធផល	៥៦
៥. របាយការណ៍បម្រែបម្រួលមូលធន	៥៧
៦. របាយការណ៍លំហូរសាច់ប្រាក់	៥៨
<b>ឧបសម្ព័ន្ធ៖ កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល</b>	៥៩

## បញ្ជីអក្សរកាត់

អាយ ភី អា

គ្រឹះស្ថានឥណទានពលរដ្ឋរងការរំលោភ

# ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូលរបស់គ្រឹះស្ថាន



**ទស្សនវិស័យ**

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ពុជាបម្រើវិស័យកសិកម្ម ឈានមុខគេ។


**បេសកកម្ម**

ផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលស្រប ទៅតាម អាជីវកម្មដែលពាក់ព័ន្ធនឹង កសិកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវ លក្ខខណ្ឌសេដ្ឋកិច្ចរបស់កសិករ ដោយធានាបាននូវការរីកចម្រើនដោយ មាននិរន្តរភាពរបស់គ្រឹះស្ថាន។

- តម្លៃស្នូល**
- ១ ស្មោះត្រង់ និងសុច្ឆរិត
  - ១ ការទទួលខុសត្រូវខ្ពស់
  - ១ ការបំពេញការងារជាក្រុម
  - ១ តម្លាភាព

## គោលការណ៍គាំពារអតិថិជន

អាយ ភី អា បានប្រកាសគាំទ្រយុទ្ធនាការស្មាត (Smart Campaign) ក្នុងឆ្នាំ២០១១ដើម្បីអនុលោមទៅតាមគោលការណ៍គាំពារអតិថិជនទាំង៧ដូចរៀបរាប់ខាងក្រោម។



## ពានរង្វាន់

ក្នុងឆ្នាំ២០១៥ អាយ ភី អា ទទួលបានពានរង្វាន់ **Outstanding Financial Performace MFIs** ពី **IDG ASEAN** ក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចម្បងៗ។



## សង្ខេបប្រតិបត្តិការរបស់គ្រឹះស្ថានប្រចាំឆ្នាំ២០១៥

សូចនាករ	២០១៥	
ប្រាក់ចំណេញសុទ្ធ	៦៦៦.៥០៣ ដុល្លារ	ប្រាក់ចំណេញបានថយចុះ២៥,៨% បើធៀបនឹងឆ្នាំ២០១៤ ដោយសារតែការធ្លាក់ចុះទិន្នផលសំរៀតឥណទាន ការកើនឡើង ការចំណាយសំរិទានធន ការចំណាយលើមូលនិធិ និងការខាត បង់លើអត្រាប្តូរប្រាក់។
ចំណេញធៀបនឹងទ្រព្យសកម្ម	៦,១ %	រាល់១០០ដុល្លារនៃទ្រព្យរបស់គ្រឹះស្ថាន បង្កើតបានប្រាក់ចំណេញ ៦,១ដុល្លារ ធៀបទៅនឹងឆ្នាំ២០១៤មាន១០,២ដុល្លារ។ យ៉ាងណាក៏ដោយ តួលេខនេះនៅតែបង្ហាញថា អាយ ភី អា ជាគ្រឹះស្ថាន មួយដែលមានប្រសិទ្ធភាពបំផុតនៅកម្ពុជា។
ចំណេញធៀបមូលធនភាគទុនិក	៩,៦ %	ចំណេញធៀបមូលធនភាគទុនិកបានថយចុះ៥% ធៀបនឹងឆ្នាំ ២០១៤ មាន១៤,៦%។
ទ្រព្យសកម្មសរុប	៣២,៥ % ឡើង	ទ្រព្យសកម្មបានកើនឡើងពី ៩.៤៣៤.២៤០ដុល្លារ ក្នុងឆ្នាំ ២០១៤ ដល់ ១២.៤៩៨.០៨៤ដុល្លារ ក្នុងឆ្នាំ២០១៥។
សំរៀតឥណទានសរុប	៩.៣៨៩.០១៥ ដុល្លារ	សំរៀតឥណទានមានចំនួនសរុប ៩.៣៨៩.០១៥ដុល្លារ កើន ឡើង២៣,៨% ធៀបនឹងឆ្នាំ២០១៤។
ឥណទានកសិកម្ម	៩៦%	ភាគច្រើននៃសំរៀតឥណទាន ជាឥណទានកសិកម្ម។
អតិថិជន	៤.៦២៩ នាក់	ចំនួនអតិថិជនមានអត្រាកើនឡើង ៥% ដូចគ្នានឹងឆ្នាំ២០១៤។
អតិថិជនជាស្ត្រី	៨៩,៨%	អតិថិជនជាស្ត្រី មានការកើនឡើង៤,៨% ក្នុងឆ្នាំ២០១៥ ធៀប នឹងឆ្នាំ២០១៤។
កម្រិតបំណុលធៀបនឹង មូលធនភាគទុនិក	០,៧	បំណុលសរុបរបស់ អាយ ភី អា ស្មើនឹង០,៧ដង នៃមូលធនភាគ ទុនិក។
ឥណទានលុបចេញពីបញ្ជី	០,៣%	ឥណទានលុបចេញពីបញ្ជីបានថយចុះមកនៅត្រឹម០,៣% ធៀប នឹងឆ្នាំ២០១៤ដែលមាន ០,៥២%។
អត្រាហានិភ័យឥណទាន	១,២%	ឥណទានយឺតយ៉ាវលើស៣០ថ្ងៃ បានកើន ០,៦៥% ធៀបនឹងឆ្នាំ ២០១៤។





## សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

លោកខុកញ៉ា តូ ពុយ  
ប្រធានក្រុមប្រឹក្សាភិបាល

ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) នៅតែបន្តមានកំណើនរឹងមាំ ទោះបីស្ថិតក្នុងល្បឿនមួយយឺតបន្តិចក្តី។ កំណើនពិតប្រាកដនៅក្នុងឆ្នាំ២០១៥ ត្រូវបានប៉ាន់ប្រមាណថាមាន៧% ធៀបទៅនឹងឆ្នាំ២០១៤ ដែលមាន៧,១%។ វិស័យកាត់ដេរ រួមជាមួយវិស័យសំណង់និងសេវាកម្ម ជាវិស័យចម្បងដែលរុញច្រានសេដ្ឋកិច្ចប្រទេសអោយរីកចម្រើន។ កំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងថានៅតែមានកំណើនខ្លាំងក្នុងឆ្នាំ២០១៦ ខាងមុខនេះ ខណៈដែលមានការស្ទុះងើបឡើងវិញនូវតម្រូវការខាងក្នុង ហើយការនាំចេញស្បៀកបំពាក់បានជួយប៉ះប៉ូវភាពគាំងទ្រឹងនៅក្នុងវិស័យកសិកម្ម និងកំណើនបន្តិចម្តងៗនៃវិស័យទេសចរណ៍។

កំណើនសេដ្ឋកិច្ចខ្លាំង បានរួមចំណែកធ្វើអោយមានឥទ្ធិពលជាវិជ្ជមានលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរងរឿង ទាំងគុណភាពនិងសំពៀតឥណទាន តាមរយៈកម្មវិនិយោគថ្មីៗពីគ្រឹះស្ថានផ្តល់កម្ចីសំខាន់ៗមួយចំនួនដូចជាមូលនិធិHivos-TriodosនិងTripleJumpB.Vមកក្នុងគ្រឹះស្ថាន។ ទោះបីយ៉ាងណាក៏ដោយ បើគិតពីការរីកចម្រើន ឃើញថា អាយ ភី អា នៅតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមានការរីកចម្រើនស្របទៅតាមលទ្ធភាព និងធនធានរបស់ខ្លួន។ សំពៀតឥណទានសរុបរបស់ អាយ ភី អា ក្នុងឆ្នាំ២០១៥ ឡើងដល់ ៩,៣៨លានដុល្លារ ស្របពេលដែលចំនួនអតិថិជនកើនដល់ ៤.៦៣០នាក់ ដែលអត្រាកំណើនសម្រាប់ផ្នែកទាំងពីរនេះមានប្រមាណ ២៤% និង៥% គឺត្រូវបានមើលឃើញថានៅមានកម្រិតទាបជាងកំណើនរបស់វិស័យទាំងមូល។ ប្រភពទុន នៅតែជាកត្តាប្រឈមដ៏សំខាន់មួយរបស់គ្រឹះស្ថាន។


បើទោះបីជាកំណើននេះទាបជាងកំណើនរបស់វិស័យទាំងមូលក្តី អាយ ភី អា នៅតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំខាន់ៗដែលកំពុងដំណើរការនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងឆ្នាំ ២០១៥ នេះ អាយ ភី អា ទទួលបានលទ្ធផលល្អ ដោយប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មទទួលបាន៦,១% ខណៈដែលប្រាក់ចំណេញរបស់គ្រឹះស្ថានទាំងមូល ទាបជាងលទ្ធផលក្នុងឆ្នាំ២០១៤ ដោយសារហេតុផលមួយចំនួនដូចជា ការថយចុះនូវទិន្នផលសំពៀតឥណទាន ដែលបណ្តាលមកពីការបញ្ចុះអត្រាការប្រាក់កម្ចី ការកើនឡើងសំវិធានធននៅសាខាជាក់លាក់មួយចំនួន ការចំណាយលើថ្លៃមូលនិធិ និងការឡើងចុះនៃអត្រាប្តូររូបិយប័ណ្ណអន្តរជាតិ។

## សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្រៅពីការផ្តោតសំខាន់លើការពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន អាយ ភី អា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមរយៈកម្មវិធីអភិវឌ្ឍន៍សមត្ថភាព និងការធ្វើអោយប្រសើរឡើងនូវវចនាសម្ព័ន្ធផ្ទៃក្នុងតាមរយៈការត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវគោលការណ៍នីតិវិធីគោលការណ៍ណែនាំនិងប្រព័ន្ធស្នូល MIS ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើអោយប្រព័ន្ធដំណើរការផ្ទៃក្នុងប្រសើរឡើង យើងសង្ឃឹមថាគ្រឹះស្ថានកាន់តែមានភាពទាក់ទាញចំពោះវិនិយោគិនដែលមានសក្តានុពលបន្ថែមទៀត ដើម្បីបង្កើនភាពជាដៃគូអោយកាន់តែច្រើន និងការរីកចម្រើនរបស់គ្រឹះស្ថាន ជាមួយនឹងចំនួនអតិថិជននៅជនបទកាន់តែកើនឡើង។

ក្នុងនាមនៃក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងវិនិយោគិនទាំងអស់ដែលមានទំនុកចិត្ត និងផ្តល់ការគាំទ្រចំពោះគ្រឹះស្ថានក្នុងអំឡុងឆ្នាំ២០១៥នេះ និងសូមថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តបន្តទៀតរបស់ពួកគេ សម្រាប់ក្រុមគ្រួសារ អាយ ភី អា។

ដោយការគោរពដោយស្មោះស្ម័គ្រអំពីខ្ញុំ



**ឧកញ៉ា ឆូ ពុយ**  
ប្រធានក្រុមប្រឹក្សាភិបាល



## សាររបស់នាយកប្រតិបត្តិ

លោក ហ៊ីត ប៊ុនសុវង  
នាយកប្រតិបត្តិ

មានការកត់សម្គាល់អំពីការពន្យារការផ្តល់អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុ ដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុថ្មីៗពីធនាគារ ជាតិនៃកម្ពុជាកាលពីឆ្នាំ២០១៤ ឆ្នាំ២០១៥នេះត្រូវបានមើលឃើញនូវការផ្លាស់ប្តូរគួរអោយកត់សម្គាល់។ នៅក្នុងឆ្នាំនេះ មានប្រតិបត្តិករមីក្រូហិរញ្ញវត្ថុកាន់តែច្រើនបន្ថែមទៀត បានទទួលអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុ។ នេះជាសញ្ញាវិជ្ជមានមួយនៅក្នុងការផ្លាស់ប្តូរប្រតិបត្តិករឥណទានក្រៅផ្លូវការ អោយមកស្ថិតនៅក្រោម បទប្បញ្ញត្តិរួមគ្នាមួយ ប្រសិនបើធនាគារជាតិនៃកម្ពុជាមានធនធានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងដោយស្មើភាពគ្នា នោះវានឹងធ្វើអោយការអភិវឌ្ឍន៍និងកំណើនក្នុងវិស័យនេះ មានស្ថេរភាពសម្រាប់រយៈពេលយូរអង្វែង។ ក្នុង ឆ្នាំ២០១៥នេះដែរ ក៏ត្រូវបានភ្នាក់ងារឧតុនិយមចេញសេចក្តីប្រកាសអំពីភាពរាំងស្ងួត ដែលនឹងកើតឡើងក្នុង ឆ្នាំ២០១៦ខាងមុខនេះនៅទូទាំងប្រទេស។ សេចក្តីជូនដំណឹងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ មីក្រូហិរញ្ញវត្ថុជាច្រើន ដែលពួកគេភាគច្រើនជាភ្នាក់ងារផ្តល់ឥណទានដល់កសិករជនបទ ដោយសារវាអាច ធ្វើអោយកើនឡើងនូវសំពៀតឥណទានយឺតយ៉ាវ ក្នុងឆ្នាំ២០១៦ខាងមុខនេះ។

ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈរបាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងចំណោមស្ថាប័ន មីក្រូហិរញ្ញវត្ថុដែលបានចែករំលែកទិន្នន័យរបស់ខ្លួនទៅអោយសមាគម វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលបានបន្ត កើនឡើងគួរអោយកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនអតិថិជន និងសំពៀតឥណទាន។ សំពៀត ឥណទាននៅក្នុងវិស័យនេះតែង ដោយរួមបញ្ចូលទាំងឥណទានខ្នាតតូចរបស់ធនាគារអេស៊ីលីដា និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុមួយចំនួនផងឃើញថាសំពៀតឥណទានសរុបឡើងដល់ ៤.០០១លានដុល្លារ ជាមួយនឹង អតិថិជនសរុបចំនួន ៣,០៥លានគ្រួសារ នៅចុងឆ្នាំ២០១៥។

ចំពោះផ្ទៃក្នុងគ្រឹះស្ថានវិញ នៅក្នុងឆ្នាំ២០១៥នេះ គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង ត្រូវបានកត់សម្គាល់ជាមួយ នឹងការអភិវឌ្ឍន៍ បញ្ហាប្រឈម និងការផ្លាស់ប្តូរសំខាន់ៗមួយចំនួនដូចខាងក្រោម៖

**រចនាសម្ព័ន្ធភាគទុនិក៖** រចនាសម្ព័ន្ធភាគទុនិកនៅ អាយ ភី អា បានផ្លាស់ប្តូរទៅជាស្ថិតនៅក្រោមការគ្រប់គ្រង របស់ភាគទុនិកតែម្នាក់ បន្ទាប់ពីភាគទុនិកភាគតិច IPR (HK) Limited បានចាកចេញពីគ្រឹះស្ថាន តាម រយៈការលក់ភាគហ៊ុនទាំងអស់របស់ខ្លួន មកអោយភាគទុនិកក្នុងស្រុក គឺលោកឧកញ៉ា ភូ ពុយ ដោយមាន ការអនុញ្ញាតពីផ្លូវការពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៥។ IPR (HK) Limited

## សារមេស្តងាយកម្រិតបត្តិ

បានចាកចេញពីគ្រឹះស្ថាន ដោយយោងទៅតាមពេលវេលាកំណត់នៃការវិនិយោគរបស់ខ្លួន (Exit Plan) ។ អាយ ភី អា មានគម្រោងស្វែងរកវិនិយោគិនបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអាយគ្រឹះស្ថានរីកចម្រើនទៅមុខ នៅក្នុងដំណាក់កាលខាងមុខទៀតនេះ។

**បញ្ហាប្រឈម និងប្រសិទ្ធិភាព៖** ក្នុងចំណោមបញ្ហាប្រឈមបីដែលបានលើកឡើងនៅក្នុងរបាយការណ៍២ឆ្នាំ ជាប់គ្នាចមកហើយនោះ គឺការស្វែងរកប្រភពទុននិងដៃគូក្នុងការបង្កើតសង្វាក់ផលិតកម្មកសិកម្ម នៅតែជា បញ្ហាប្រឈម។ យុទ្ធសាស្ត្រអាជីវកម្មក្នុងការសហការជាដៃគូដើម្បីបង្កើតសង្វាក់ផលិតកម្មកសិកម្ម ត្រូវបាន មើលឃើញថាមានភាពលំបាកច្រើន ដោយសារតែបញ្ហាកង្វះដើមទុន ហើយវាមិនស្ថិតនៅក្នុងការងារអាទិភាព រយៈពេលខ្លី។ ដោយឡែកបញ្ហាប្រឈមថ្មីសម្រាប់ អាយ ភី អា នាពេលនេះ គឺការប្រកួតប្រជែង ដែលវាកាន់តែ លំបាកនៅក្នុងទីផ្សារដែល អាយ ភី អា បាននិងកំពុងធ្វើសកម្មភាពនាពេលបច្ចុប្បន្ន ។ ការប្រកួតប្រជែងនេះ កាន់តែមានភាពលំបាក ដោយសារតែការជ្រៀតចូលទីផ្សារពីសំណាក់ប្រតិបត្តិករថ្មីៗ និងការពង្រីកខ្លួននៃ មីក្រូហិរញ្ញវត្ថុធំៗ។ ទោះបីជាមានការលំបាកជាមួយដៃគូប្រកួតប្រជែងយ៉ាងណាក៏ដោយ អាយ ភី អា នៅ តែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមានប្រសិទ្ធិភាពជាងគេក្នុងចំណោមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បើគិតលើ ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម។

**ការពង្រីកប្រតិបត្តិការ៖** ប្រៀបធៀបជាមួយកំណើននៅក្នុងវិស័យទាំងមូល អាយ ភី អា បន្តការរីកចម្រើន យឺតជាង គឺដោយផ្អែកទៅតាមធនធានដែលមានស្រាប់របស់ខ្លួន។ ក្នុងគោលបំណងបង្កើនចំនួនអតិថិជន អាយ ភី អា បានលើកប្រតិបត្តិការសាខាស្រុកចំនួន២ទៀត គឺសាខាភ្នំក្រវាញនិងបរវេល ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់សាខាមេពោធិ៍សាត់ និងបាត់ដំបង។ ក្នុងចុងខែធ្នូ ឆ្នាំ២០១៥នេះ សាខាស្រុកទាំងអស់មាន ចំនួន៨ ដូច្នេះសាខាប្រតិបត្តិការសរុបទាំងអស់របស់ អាយ ភី អា មានចំនួន១៣ការិយាល័យ។ តាមរយៈ បណ្តាញសាខាដែលមានស្រាប់ អាយ ភី អា បន្តអភិវឌ្ឍន៍ទៅតាមធនធានរបស់ខ្លួនដែលមានស្រាប់។ កំណើនសំពៀតឥណទានរបស់ អាយ ភី អា មានប្រហែល២៤% ធៀបនឹងឆ្នាំ២០១៤ក្នុងអត្រា១៤% គឺមាន ការកើនឡើងពី ៧,៥៨លានដុល្លារ ទៅ ៩,៣៩លានដុល្លារ គឺនៅទាបជាងកំណើននៃវិស័យមីក្រូហិរញ្ញវត្ថុទាំង មូលដែលមានអត្រាប្រហែល៤០%ក្នុងឆ្នាំ២០១៥ ធៀបនឹង៤៥%ក្នុងឆ្នាំ២០១៤។ ចំណែកឯចំនួនអតិថិជន ខ្លីមានការកើនឡើង៥% ដូចទៅនឹងអត្រាកំណើនឆ្នាំ២០១៤ដែរ ហើយបើគិតជាចំនួនវិញមាន៤.៦៣០នាក់។ ចំនួននេះទាបជាងកំណើនរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលមានប្រហែល១២%ក្នុងឆ្នាំ២០១៥ ដែល ដូចនឹងឆ្នាំ២០១៤ដែរ។ ដោយឡែកចំពោះគុណភាពឥណទានវិញ ឃើញថាឥណទានយឺតយ៉ាវរយៈពេល លើស៣០ថ្ងៃ មាន១,២% ធៀបនឹងអត្រារបស់វិស័យទាំងមូលមានអត្រាប្រមាណ០,៨% ដែលអត្រានេះមាន ការកើនឡើងជាងឆ្នាំ២០១៤បន្តិច។ ទោះបីយ៉ាងណាក៏ដោយ អត្រាឥណទានលុបចេញពីបញ្ជីរបស់

## សាររបស់នាយកប្រតិបត្តិ

អាយ ភី អា មានតែ ០,៣% ប៉ុណ្ណោះ គឺទាបជាងឆ្នាំ២០១៤ ជិតពីរដង។

**ទំនួលខុសត្រូវសង្គម៖** ៩៦% នៃសំណុំឥណទានទាំងអស់ បានចែកចាយទៅកាន់កសិករជនបទ ជាពិសេសក្នុងវិស័យកសិកម្ម ខណៈដែលជាង ៩០% នៃអតិថិជនទាំងអស់ជាស្ត្រី។ នៅក្នុងស្ថានភាពជាក់លាក់ផ្សេងទៀតនៃការតាមដានទំនួលខុសត្រូវសង្គម គឺការរីកចម្រើននៃទ្រព្យសកម្មរបស់អតិថិជន ដែលអាយ ភី អា ទើបតែចាប់ផ្តើមតាមដានជាលើកដំបូងនៅក្នុងឆ្នាំ២០១៥ ហើយគ្រឹះស្ថាននឹងមានលទ្ធភាពតាមដានបន្តទៀតចាប់ពីឆ្នាំ២០១៦នេះតទៅ។

ជាផ្នែកមួយនៃការលើកកម្ពស់ទំនួលខុសត្រូវសង្គមផងដែរ ក្រុមប្រឹក្សាភិបាលបានអនុញ្ញាតិអោយគណៈគ្រប់គ្រងគ្រឹះស្ថាន បន្តអនុស្សាវរណៈយោគយល់ជាមួយភ្នាក់ងារផ្តល់សេវាធានារ៉ាប់រងខ្នាតតូច ដែលស្ថិតនៅក្រោមលក្ខខណ្ឌប្រើប្រាស់ដោយស្ម័គ្រចិត្តពីអតិថិជន នៅក្នុងតំបន់ប្រតិបត្តិការដែលរបស់ អាយ ភី អា ដើម្បីវាស់វែងបន្តទៀតពីលទ្ធភាពក្នុងការសហការពេញលេញ នៅគ្រប់តំបន់ប្រតិបត្តិការទាំងអស់របស់គ្រឹះស្ថាន។

ទោះបីជាគ្រឹះស្ថានកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចបានរៀបរាប់ខាងលើក្តី តែដោយមានហេដ្ឋារចនាសម្ព័ន្ធ និងធនធានដ៏រឹងមាំស្រាប់ និងក្រោមការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាភិបាលនិងភាគទុនិក ខ្ញុំជឿជាក់ថា យើងនឹងអាចជម្រុញ អាយ ភី អា អោយកាន់តែរីកចម្រើនឡើង នៅក្នុងទីផ្សារដែលខ្លួនបាននិងកំពុងប្រតិបត្តិពេលវេលាបច្ចុប្បន្ននេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ក្រុមប្រឹក្សាភិបាល ភាគទុនិក និងវិនិយោគិនទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង ការណែនាំ ការផ្តល់ទំនុកចិត្ត និងការគាំទ្រ ដើម្បីរុញច្រានគ្រឹះស្ថានអោយឈានមកដល់ដំណាក់កាលនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា អ្នកទាំងអស់គ្នានឹងនៅតែបន្តខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការដើម្បីជម្រុញអោយគ្រឹះស្ថានឥណទានពលរដ្ឋរងរឿង អិលធីឌី កាន់តែរីកចម្រើនទៅមុខទៀតជាលំដាប់ នៅក្នុងបរិយាកាសដែលមានការប្រកួតប្រជែងច្រើននេះ។

ដោយក្តីគោរព និងស្រឡាញ់រាប់អានអំពីខ្ញុំ

  
\_\_\_\_\_

ហ៊ីត ប៊ិនសង  
នាយកប្រតិបត្តិ

## ប្រវត្តិគ្រឹះស្ថាន

គ្រឹះស្ថាន ឥណទានពលរដ្ឋរងរឿង អិលធីឌី ត្រូវបានបង្កើតឡើងដោយភាគទុនិក២រូប គឺលោកឧកញ៉ា ភូ ពុយ និងលោកស្រី ហៅ ស៊ីមន ក្នុងឆ្នាំ២០០៣។ ដំបូងឡើយ គ្រឹះស្ថានត្រូវបានបង្កើតឡើងក្នុងនាមជា អង្គការឥណទាននៃសម្ព័ន្ធសមាគមម៉ាស៊ីនកិនស្រូវកម្ពុជា ដើម្បីជួយសម្រួលនូវឧបសគ្គផ្នែកដើមទុនរបស់ សហគ្រិនម៉ាស៊ីនកិនស្រូវ ដែលពួកគេមិនអាចទទួលបានឥណទានសម្រាប់ពង្រីកផលិតកម្មរបស់ពួកគេ។ នាខែមករា ឆ្នាំ២០០៥ អង្គការត្រូវបានចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា ដោយក្លាយខ្លួនជាប្រតិបត្តិករឥណទានជនបទមួយ។ នៅក្នុងខែកក្កដាឆ្នាំដដែល អង្គការបានប្រែក្លាយជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដោយបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជា ដោយដាក់ឈ្មោះថា ឥណទានពលរដ្ឋរងរឿង អិលធីឌី ដែលមានលេខរៀងចុះបញ្ជី Co. 7896/05 P។ ម៉្យាងវិញទៀត គ្រឹះស្ថានក៏ទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លេខមហ ០១៤ ពីធនាគារជាតិនៃកម្ពុជា នៅខែសីហា ឆ្នាំ២០០៥។

បន្ទាប់ពីចុះបញ្ជីនិងទទួលបានអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុចមក និងដោយសារស្ថានភាពនៃការផ្តល់មូលនិធិដល់ម៉ាស៊ីនកិនស្រូវកាន់តែល្អប្រសើរឡើងម្តងៗ គ្រឹះស្ថានបានបង្វែរការផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើកសិករតូចតាចវិញម្តង។ ក្នុងឆ្នាំ២០០៨ អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានបន្តជាអចិន្ត្រៃយ៍ដោយធនាគារជាតិនៃកម្ពុជា។

នាឆ្នាំ២០១០ សិទ្ធិកាន់កាប់របស់គ្រឹះស្ថានត្រូវបានផ្លាស់ប្តូរ។ នាខែកក្កដាឆ្នាំ២០១០លោកស្រីហៅ ស៊ីមនបានបង្វែរភាគហ៊ុនរបស់គាត់ទាំងអស់នៅក្នុងគ្រឹះស្ថានទៅឲ្យលោក ឧកញ៉ា ភូ ពុយ កាន់កាប់ដោយពេញសិទ្ធិ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ Leopard Cambodia Fund ដែលជាមូលនិធិទុនឯកជនមុនដំបូងនៅប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយ Leopard Capital L.P. បានក្លាយជាភាគទុនិក និងកាន់កាប់ភាគហ៊ុនភាគតិចនៅក្នុងគ្រឹះស្ថានតាមរយៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅហុងកុងមួយឈ្មោះ IPR (HK) Ltd.។

ក្នុងឆ្នាំ២០១៥ IPR (HK) Ltd. និង លោកឧកញ៉ា ភូ ពុយ បានព្រមព្រៀងគ្នាក្នុងការលក់និងទិញភាគហ៊ុនទាំងអស់មកវិញ ដោយមានការយល់ព្រមជាផ្លូវការពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។ គិតចាប់ពីខែសីហា ឆ្នាំ២០១៥មក ភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន ត្រូវគ្រប់គ្រងដោយលោកឧកញ៉ា ភូ ពុយតែម្នាក់។

អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុវិធានការជាតិកម្ពុជា  
 វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម  
 បណ្ណាញសាខា  
 អាសយដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក  
 អង្គការលេខ  
 រចនាសម្ព័ន្ធសាខា  
 ក្រុមប្រឹក្សាភិបាល  
 គណៈគ្រប់គ្រងជាន់ខ្ពស់  
 ភាគទុនិក និងវិនិយោគិន  
 អតិថិជនគោលដៅ និងផលិតផលឥណទាន  
 បទពិសោធន៍របស់អតិថិជន

## គ្រឹះស្ថាន

# អាជ្ញាប័ណ្ណប្រតិបត្តិការវិស្វកម្មហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា



# វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្ម






## បណ្តាញសាខា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរង រឿង អិលធីឌី មានការិយាល័យកណ្តាលស្ថិតក្នុងរាជធានី ភ្នំពេញ។ ប្រតិបត្តិការផ្តល់កម្មវិធីដល់អតិថិជន ធ្វើឡើងដោយសាខាទាំង៥ ក្នុងខេត្តចំនួន៤ គឺខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ តាកែវ និងសាខាពីរទៀតស្ថិតក្នុងខេត្តបាត់ដំបង។ សាខាមួយចំនួនមានសាខា ស្រុកក្រោមចំណុះ ដែលធ្វើអោយប្រតិបត្តិការកាន់តែកៀកជិតអតិថិជន។

ក្នុងឆ្នាំ២០១៥នេះ គ្រឹះស្ថានបានបង្កើតសាខាស្រុកចំនួន២ទៀត ដែលមួយស្ថិតនៅក្រោមសាខាមេខេត្តបាត់ ដំបង និងមួយទៀតស្ថិតក្រោមសាខាមេខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន ដល់អតិថិជន។ ដូច្នេះគិតមកដល់ចុងឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរងរឿង អិលធីឌី មានសាខាប្រតិបត្តិការមេចំនួន៥ និងសាខាស្រុកចំនួន៨ សរុបទាំងអស់១៣សាខា។



## អាស័យដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក

សាខា	អាស័យដ្ឋាន
ការិយាល័យកណ្តាល: ភ្នំពេញ	<p>🏠 អគារលេខ៧៧៩អា មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា</p> <p>☎ (+៨៥៥) ០២៣ ៩៩០ ២៣៧/០២៣ ៦ ៣៦៤ ១២៥</p> <p>✉ <a href="mailto:info@iprmfi.com">info@iprmfi.com</a></p> <p>🌐 <a href="http://www.iprmfi.com">www.iprmfi.com</a></p>
សាខាមេ: ខេត្តតាកែវ	<p>🏠 ភូមិក្បាលពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។</p> <p>☎ (+៨៥៥) ០៣២ ៦៣ ៦៤ ១២៧/ ០៧០ ៩៩៩ ២៣៦</p> <p>✉ <a href="mailto:bm002@iprmfi.com">bm002@iprmfi.com</a></p>
សាខាស្រុក: កោះអណ្តែត	<p>🏠 ភូមិមេញខាងជើង ឃុំមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ២៥៨</p> <p>✉ <a href="mailto:spt002-01@iprmfi.com">spt002-01@iprmfi.com</a></p>
សាខាស្រុក: បូរីជលសារ	<p>🏠 ភូមិតារស័ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ២៥១</p> <p>✉ <a href="mailto:spt002-02@iprmfi.com">spt002-02@iprmfi.com</a></p>
សាខាស្រុក: ព្រែកប្បាស	<p>🏠 ភូមិផ្សារច្រប ឃុំអញ្ចាញ ស្រុកព្រែកប្បាស ខេត្តតាកែវ</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ២៤៨</p> <p>✉ <a href="mailto:spt002-03@iprmfi.com">spt002-03@iprmfi.com</a></p>
សាខាមេ: ភ្នំព្រឹក	<p>🏠 ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង</p> <p>☎ (+៨៥៥) ០៥៣ ៦៣ ៦៣ ៧៣៤/ ០៧០ ៩៩៩ ៣៥០</p> <p>✉ <a href="mailto:bm003@iprmfi.com">bm003@iprmfi.com</a></p>
សាខាស្រុក: សំពៅលូន	<p>🏠 ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ៣៤៣</p> <p>✉ <a href="mailto:spt003-01@iprmfi.com">spt003-01@iprmfi.com</a></p>
សាខាស្រុក: កំរៀង	<p>🏠 ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង</p> <p>☎ (+៨៥៥) ០៧០ ៩៩៩ ៣៤៩</p> <p>✉ <a href="mailto:spt003-02@iprmfi.com">spt003-02@iprmfi.com</a></p>
សាខាមេ: ខេត្តបន្ទាយមានជ័យ	<p>🏠 ភូមិអូរស្នួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ</p> <p>☎ (+៨៥៥) ០៥៤ ៦៣ ៨៥ ៨៥៥/ ០៧០ ៩៩៩ ៤៧៣</p> <p>✉ <a href="mailto:bm004@iprmfi.com">bm004@iprmfi.com</a></p>


## អាស័យដ្ឋានការិយាល័យកណ្តាល សាខាមេ និងសាខាស្រុក

<p><b>សាខាមេ:</b> <b>ខេត្តពោធិ៍សាត់</b></p>	<p>🏠 ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់          ☎ (+៨៥៥) ០៥២ ៦ ៣៣៣ ៨៥៣/ ០៧០ ៩៩៩ ៤៩៨          ✉ <a href="mailto:bm005@iprmfi.com">bm005@iprmfi.com</a></p>
<p><b>សាខាស្រុក:</b> <b>ភ្នំក្រវ៉ាញ</b></p>	<p>🏠 ភូមិបត់រដ្ឋល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់          ☎ (+៨៥៥) ០៧០ ៩៩៩ ៤៨៩          ✉ <a href="mailto:bt005-01@iprmfi.com">bt005-01@iprmfi.com</a></p>
<p><b>សាខាមេ:</b> <b>ខេត្តបាត់ដំបង</b></p>	<p>🏠 ភូមិអញ្ចាញ សង្កាត់អូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង          ☎ (+៨៥៥) ០៥៣ ៦៣ ៤៤ ៤២៨          ✉ <a href="mailto:bm006@iprmfi.com">bm006@iprmfi.com</a></p>
<p><b>សាខាស្រុក:</b> <b>បរវេល</b></p>	<p>🏠 ភូមិស្ពានកណ្តុរ ឃុំបរវេល ស្រុកបរវេល ខេត្តបាត់ដំបង          ☎ (+៨៥៥) ០៥៣ ៦៦៦ ៥២៣២/ ០៧០ ៩៩៩ ៧២៤          ✉ <a href="mailto:bt006-01@iprmfi.com">bt006-01@iprmfi.com</a></p>
<p><b>សាខាស្រុក:</b> <b>សំឡូត</b></p>	<p>🏠 ភូមិតាសាញ់ខាងជើង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង          ☎ (+៨៥៥) ០៧០ ៩៩៩ ៧៣២          ✉ <a href="mailto:bt006-02@iprmfi.com">bt006-02@iprmfi.com</a></p>

## អង្គការលេខ




### អង្គការលេខ ឥណទានពលរដ្ឋរងរបៀង អិលធីឌី



# របាយការណ៍សង្ខេប



## របាយការណ៍សង្ខេប ឥណទានពលរដ្ឋរងរបៀង អិលធីឌី



## ក្រុមប្រឹក្សាភិបាល



លោក ខុក ញ៉ា តូ ពុយ  
ប្រធានក្រុមប្រឹក្សាភិបាល

លោក ខុក ញ៉ា តូ ពុយ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរងរឿង ចាប់តាំងពីការចាប់ផ្តើមដំបូងនៃការកើតគ្រឹះស្ថាន។ លោកខុកញ៉ាជាសហគ្រិនកសិកម្មឈានមុខគេម្នាក់ ជាពិសេសនៅក្នុងវិស័យម៉ាស៊ីនកិនស្រូវ ជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនបែតងកម្ពុជា ភីអិលស៊ី ជាក្រុមហ៊ុនម៉ាស៊ីនកិនស្រូវធំជាងគេបង្អស់នៅកម្ពុជា ហើយលោកខុកញ៉ាក៏ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។



លោក មិន គីមសាន  
អភិបាលនៃសមាជិក  
ក្រុមប្រឹក្សាភិបាល

លោក មិន គីមសាន ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគីមសាន ជាកសិដ្ឋានដែលបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីភី កម្ពុជា ខុអិលធីឌី ជាក្រុមហ៊ុនចិញ្ចឹមសត្វ និងបង្កាត់ពូជសត្វដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ ហើយលោកក៏ជាម្ចាស់អគាររោងចក្រកាត់ដេរមួយចំនួននៅក្នុងទីក្រុងភ្នំពេញផងដែរ។



លោក ម៉ក់ សារុន  
អភិបាលនៃសមាជិក  
ក្រុមប្រឹក្សាភិបាល

លោក ម៉ក់ សារុន ជាម្ចាស់ភាគហ៊ុនម្នាក់របស់ក្រុមហ៊ុនសូគីមិច អិលធីឌី តាំងពីក្រុមហ៊ុនចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ១៩៩០។ លោកបានកាន់កាប់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សូគីមិច អិលធីឌី តាំងពីឆ្នាំ១៩៩៥។ លោក ម៉ក់ សារុន បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈក្នុងឆ្នាំ ២០០៨។

## ក្រុមប្រឹក្សាភិបាល



លោក អៀង សារិន  
អភិបាលនៃសមាជិក  
ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក អៀង សារិន ជាប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Emerging Markets Investments។ លោកមានបទពិសោធន៍ក្នុងផ្នែកហិរញ្ញវត្ថុ មូលនិធិទុនឯកជន និងជាទីប្រឹក្សាផ្នែកអាជីវកម្ម។ បន្ថែមពីលើនេះទៀត លោក អៀង សារិនជាសហស្ថាបនិកនៃសហគមន៍អភិវឌ្ឍន៍ បណ្តាញសង្គម និងអង្គការសហគ្រាសជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។



លោក ចាន់ សុផល  
អភិបាលនៃសមាជិក  
ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ចាន់ សុផល ជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ជាប្រធាន Fintrac ដែលបានទទួលគម្រោងថវិកាពី USAID សម្រាប់កម្មវិធី HARVEST កម្ពុជា។ លោក ក៏ជាសេដ្ឋកិច្ចវិទូខាងផ្នែកកសិកម្ម ដែលមានបទពិសោធន៍ការងារជាង២០ឆ្នាំ ទាំងក្នុងស្ថាប័នសាធារណៈ និងឯកជន ជាតិ និងអន្តរជាតិ។



លោក ស៊ី មីងយី  
អភិបាលនៃសមាជិក  
ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ស៊ី មីងយី ជាអតីតអ្នកវិភាគការសិក្សាស្រាវជ្រាវនៃ ADA ជាអង្គការដែលមានមូលដ្ឋានគ្រឹះនៅលុចហ្សែប ដែលមានឯកទេសលើវិស័យមីក្រូហិរញ្ញវត្ថុ។ លោកបានចូលរួមក្នុងការសម្របសម្រួលបង្កើតមីក្រូហិរញ្ញវត្ថុលុចហ្សែប និងមូលនិធិអភិវឌ្ឍន៍ និងជាអ្នកគ្រប់គ្រងផលបត្រវិនិយោគនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិកខាងកើត។ លោកមានបទពិសោធន៍ធ្វើការជាមួយគណៈកម្មការអឺរ៉ុប ជាមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។ បន្ថែមពីលើនេះទៀត លោកមានបទពិសោធន៍ ធ្វើការនៅក្នុងផ្នែកស្ថេរភាពហិរញ្ញវត្ថុនៅក្នុងធនាគារកណ្តាលរបស់លុចហ្សែប ហើយលោកក៏ជាអតីតទីប្រឹក្សា និងជានាយកនាយកដ្ឋានប្រតិបត្តិការនៅ អាយ ភី អា ផងដែរ។ បច្ចុប្បន្នលោកជាទីប្រឹក្សាមីក្រូហិរញ្ញវត្ថុឯករាជ្យមួយរូប។

## គណៈគ្រប់គ្រងជាន់ខ្ពស់



**លោក ហ៊ិត ប៊ិនសុង**  
នាយកប្រតិបត្តិ

**លោកហ៊ិតប៊ិនសុង** ជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរងរឿង អិលធីឌី ចាប់តាំងពីបង្កើតគ្រឹះស្ថានមកម្ល៉េះ។ លោកជាស្ថាបនៈបុគ្គលិកក្នុងការបង្កើតគ្រឹះស្ថាន ដោយបានបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានដែលជាតម្រូវការសម្រាប់ចុះបញ្ជីក្រុមហ៊ុន និងការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បទពិសោធន៍របស់លោក រួមមាន ការគ្រប់គ្រងទូទៅ ទំនាក់ទំនងសាធារណៈ និងការអប់រំ។



**លោក ចេង វណ្ណត**  
នាយកប្រតិបត្តិការស្តីទី

**លោក ចេង វណ្ណត** បច្ចុប្បន្នកំពុងបំពេញតួនាទីជានាយកប្រតិបត្តិការស្តីទី។ លោកបានចូលបំរើការងារនៅ អាយ ភី អា ក្នុងឆ្នាំ២០១០ ក្នុងមុខតំណែងជាប្រធានផ្នែកស្តារបំណុល ហើយត្រូវបានតែងតាំងជាប្រធានសាខាមេ និងបន្តមកទៀតជាប្រធានឥណទាន។ លោកធ្លាប់បំរើការងារនៅ ក្នុងធនាគារឯកទេស ពីឆ្នាំ២០០៤ ដល់២០០៦ និងក្នុងប្រតិបត្តិករឥណទានពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។



**លោក ហៃ គីមយន**  
នាយកហិរញ្ញវត្ថុ

**លោក ហៃ គីមយន** បច្ចុប្បន្នកំពុងបំពេញតួនាទីជានាយកហិរញ្ញវត្ថុ។ លោកបានចូលបំរើការងារជាមួយឥណទានពលរដ្ឋរងរឿងក្នុងខែមករា ឆ្នាំ២០០៦ ជាជំនួយការប្រធានសាខា។ បន្ទាប់មក លោកត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់ រួមមានជាប្រធានសាខាជាប្រធានប្រតិបត្តិការ និងចុងក្រោយជានាយកហិរញ្ញវត្ថុក្នុងឆ្នាំ២០០៩។ មុនពេលចូលបំរើការងារក្នុងឥណទានពលរដ្ឋរងរឿង លោកធ្លាប់បំរើការងារជាអ្នកកាន់បញ្ជីក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយអស់រយៈពេល២ឆ្នាំ។



## គណៈគ្រប់គ្រងជាន់ខ្ពស់



លោក លុន ចាន់ថេង  
នាយកធនធានមនុស្ស

**លោក លុន ចាន់ថេង** បច្ចុប្បន្នកំពុងបំពេញតួនាទីជានាយកធនធានមនុស្ស។ មុនពេលចាប់ផ្តើមការងារជាមួយឥណទានពលរដ្ឋរងរឿង អិលធីឌី លោកធ្លាប់បានបំពេញការងារជាប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលនៅក្រុមហ៊ុន លី ឈូង សំណង់ និងអាហារិណ នីហ៊ែរណ។ លោកធ្លាប់បំពេញការងារជាមួយឥណទានពលរដ្ឋរងរឿង ជានាយកធនធានមនុស្សអស់រយៈពេលប្រមាណ២ឆ្នាំ ហើយលោកបានចំណាយពេល៧ឆ្នាំ បំពេញការងារជាមួយអង្គការអន្តរជាតិជាច្រើន ក្នុងកិច្ចការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស។ បន្ថែមពីលើនេះទៀត លោកធ្លាប់បំពេញការងារជាគ្រូបណ្តុះបណ្តាលទូទៅ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ អស់រយៈពេល២ឆ្នាំ។



លោក ស៊ី សូដាណែល  
នាយកសវនកម្មផ្ទៃក្នុង

**លោក ស៊ី សូដាណែល** បច្ចុប្បន្នកំពុងបំពេញការងារជានាយកសវនកម្មផ្ទៃក្នុង។ លោកបានចាប់ផ្តើមបំពេញការងារនៅក្នុង ឥណទានពលរដ្ឋរងរឿង តាំងពីក្រុមហ៊ុនចាប់ផ្តើមដំណើរការក្នុងមុខតំណែងជាមន្ត្រីឥណទានក្នុងឆ្នាំ២០០៣។ ក្រោយមក លោកត្រូវបានដំឡើងឋានៈជាមន្ត្រីគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។ លោកបានចូលរួមយ៉ាងច្រើន ក្នុងកិច្ចការបង្កើតគោលការណ៍ឥណទាន និងកម្មវិធីតាមដានត្រួតពិនិត្យផ្ទៃក្នុង។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានដំឡើងឋានៈ ជានាយកសវនកម្មផ្ទៃក្នុង។

## ភាគទុនិក និង វិនិយោគិន

លោកខកញ៉ា ភូ ពុយ ជាភាគទុនិកតែម្នាក់គត់ និងជាស្ថាបនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរងរឿង អិលធីឌី។

ក្រៅពីភាគទុនិកដែលមានតែមួយគត់នេះ អាយ ភី អា មានវិនិយោគិនមួយចំនួនទៀតដូចមានរៀបរាប់ខាងក្រោម៖

 Luxembourg Microfinance and Development Fund	Luxembourg Microfinance and Development Fund
 Triodos Bank Make your money make a difference	Hivos-Triodos Fonds
 Triple Jump	Triple Jump
 PhillipBank	ធនាគារហ្វីលីព
	លោក ស៊ូ ម៉ឹងយី
	លោកស្រី លីន ចុងឡាន

## អតិថិជនគោលដៅ និងផលិតផល


គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង ធ្វើប្រតិបត្តិការការងាររបស់ខ្លួនតាមរយៈបណ្តាញសាខាមេម៉ៅ៥ និងសាខាស្រុកទាំង៨នៅក្នុងតំបន់ជនបទមួយចំនួននៃប្រទេសកម្ពុជា។ តំបន់ប្រតិបត្តិការរបស់ឥណទានពលរដ្ឋរងរឿងមានដូចជា ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ឥណទានពលរដ្ឋរងរឿង ជាគ្រឹះស្ថានលេចធ្លោមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមានតិចតួចណាស់ដែលផ្តោតសំខាន់លើតំបន់ជនបទ។ ឥណទានពលរដ្ឋរងរឿង ផ្តោតសំខាន់លើអតិថិជននៅតាមតំបន់ដែលមានសក្តានុពលពេញលេញសម្រាប់ផលិតកម្មកសិកម្ម និងតំបន់ដែលមានប្រព័ន្ធធារាសាស្ត្រប្រសើរ។ ឥណទានពលរដ្ឋរងរឿងផ្តល់អាទិភាពចម្បងចំពោះកសិករជាពិសេសកសិករដំណាំស្រូវ។ មុខរបរចម្បងរបស់អតិថិជនគឺធ្វើស្រែប្រាំងស្រែវស្សា និងដាំដំឡូងមី។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង អតិថិជនភាគច្រើនជាគ្រួសារដែលមានមុខរបរច្រើនដែលមានពីបួនទៅប្រាំអាជីវកម្ម ដែលគ្រប់គ្រងដោយសមាជិកផ្សេងៗទៀតនៅក្នុងគ្រួសារ។ ដោយសារតែមុខរបររបស់អតិថិជនមានច្រើនប្រភេទបែបនេះ ហើយបង្ហាញអោយឃើញថាហានិភ័យឥណទានរបស់អាយ ភី អា មានកម្រិតទាប។ អាយ ភី អា ផ្តល់ជូនតែសេវាកម្មឥណទានប៉ុណ្ណោះ ក្នុងទម្រង់ជា ឥណទានបង្វិល និងឥណទានវិនិយោគ។ គ្រប់ឥណទានទាំងអស់ជាឥណទានឯកត្តជន ដោយតម្រូវអោយមានទ្រព្យដាក់ធានា ហើយអាចផ្តល់ជូនអតិថិជនជាប្រិយប័ណ្ណ៖ ដុល្លារអាមេរិច ខ្មែររៀល និងថៃបាត។ អត្រាការប្រាក់គិតពីអតិថិជន អាស្រ័យលើទំហំឥណទាន ប្រភេទប្រិយប័ណ្ណ និងហានិភ័យរបស់អតិថិជនដែលអាចកើតមាន។ ទំហំឥណទានកាន់តែធំ អត្រាការប្រាក់កាន់តែទាប ឯប្រាក់ចំណូលសម្រាប់បង្កើតប្រាក់ចំណេញលើឥណទានមានសមាមាត្រទាបទៅវិញ។

ឥណទានបង្វិល ផ្តល់ជូនអតិថិជនចាប់ពីរយៈពេល៣ខែ ដល់១២ខែ សម្រាប់ទិញពូជ ដី និងសម្ភារៈផ្សេងៗទៀត។ រីឯឥណទានវិនិយោគ មានរយៈពេលធំជាង១២ខែ ដល់៣៦ខែ សម្រាប់ទិញឧបករណ៍ម៉ាស៊ីន និងសម្ភារៈផ្សេងៗទៀតសម្រាប់ប្រើអោយដំណើរការអាជីវកម្ម។ នៅចុងខែធ្នូ ឆ្នាំ២០១៥ ឥណទានបង្វិលមានរហូតដល់៦៨% និងឥណទានវិនិយោគមាន៣២% នៃសំពៀតឥណទានសរុប។ ចំពោះវិធីសាស្ត្រសងត្រលប់វិញ មានការពេញនិយមជាខ្លាំង ដោយសារវាមានលក្ខណៈបត់បែនទៅតាមតម្រូវការ និងលំហូរសាច់ប្រាក់ជាក់ស្តែងរបស់អតិថិជន។ ប្រាក់ដើមអាចសងរំលស់ជាប្រចាំខែ រៀងរាល់២ខែ ៣ខែ ៤ខែ ឬ៦ខែម្តង ឬអាចសងសរុបនៅចុងវគ្គឥណទានក៏បាន។ វិធីសាស្ត្រសងត្រលប់ចុងក្រោយមានឈ្មោះថា ឥណទានដុល (balloon loan) ដែលទទួលការពេញនិយមភាគច្រើនពីកសិករដែលមានចំណូល

## អតិថិជនគោលដៅ និងផលិតផល

តាមរដូវកាល ដោយសារតែប្រាក់ដើមត្រូវទូទាត់នៅចុងវគ្គនៃឥណទាន ស្របពេលដែលការប្រាក់ត្រូវទូទាត់ ប្រចាំខែ ឬ៥០%នៅដើមគ្រា ហើយ៥០%ដែលនៅសល់ត្រូវទូទាត់នៅចុងវគ្គនៃឥណទាន។

ប្រភេទអាជីវកម្មរបស់អតិថិជន គិតជាភាគរយធៀបនឹងសំរៀតឥណទាននៅចុងឆ្នាំ២០១៥



## បទពិសោធន៍របស់អតិថិជន

### អ្នកស្រី អ៊ឹង សុផល អាយុ៣៧ឆ្នាំ អតិថិជននៅខេត្តបាត់ដំបង

អ្នកស្រីសុផល និងស្វាមីរបស់គាត់គឺលោកគឹមហុង ជាប្រជាពលរដ្ឋរស់នៅភូមិវត្តកណ្តាល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រុមគ្រួសារមួយនេះ ពីងអាស្រ័យទៅលើប្រពលវប្បកម្មស្រូវវស្សា។

នៅមុនពេលទទួលកម្ចីពីគ្រឹះស្ថានឥណទានពលរដ្ឋរងរឿង មុខរបរចម្បងរបស់គ្រួសារសុផលគឺការបង្កបង្កើន ផលស្រូវវស្សា។ បើទោះបីជាគាត់មានដីស្រែ៤ហិកតាសម្រាប់បង្កបង្កើនផលក៏ពិតមែន តែគ្រួសារគាត់នៅ តែមិនមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ក្រុមគ្រួសារសុផលស្ទើរតែមិនមានប្រាក់ គ្រប់គ្រាន់ ដើម្បីទិញម្ហូបអាហារ និងសម្ភារៈចាំបាច់មួយចំនួនសម្រាប់ការធ្វើស្រែវស្សារបស់គាត់។ សុផល តែងតែមានគំនិតចង់បង្កើនផលិតភាពដំណាំស្រូវរបស់គាត់ ក៏ដូចជាចិញ្ចឹមសត្វជាលក្ខណៈគ្រួសារដើម្បី បង្កើនប្រាក់ចំណូលបន្ថែមទៀត។ តែគាត់មិនមានដើមទុនគ្រប់គ្រាន់ដើម្បីបំពេញក្តីស្រមៃរបស់គាត់នោះទេ។ សុផលនិងក្រុមគ្រួសារ មិនដែលខ្ចីប្រាក់ពីស្ថាប័ន ឬអ្នកខ្ចីចងការប្រាក់ណាមួយនោះទេពីមុនមក។ គាត់គិតថា កម្ចីទាំងនោះមានការប្រាក់ខ្ពស់ ហើយម្យ៉ាងទៀត គាត់ចេះតែភ័យខ្លាចថាមិនមានលទ្ធភាពសងត្រលប់ទៅ វិញ។ ដោយសារតែបែបនេះហើយ ទើបធ្វើអោយក្តីស្រមៃរបស់គាត់ចេះតែរសាត់អណ្តែតបាត់ទៅពីមួយថ្ងៃ ទៅមួយថ្ងៃ។

ជាចៃដន្យក្នុងឆ្នាំ២០១១ សុផលបានស្គាល់ឥណទានពលរដ្ឋរងរឿង តាមរយៈយុទ្ធនាការផ្សព្វផ្សាយតាមលំនៅ ដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិរបស់គាត់។ គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះលក្ខខណ្ឌនៃការ សងត្រលប់និងអត្រាការប្រាក់ដែលគាត់អាចទទួលយកបាន។ បន្ទាប់ពីសុផលបានប្រឹក្សាលម្អិតជាមួយមន្ត្រី ឥណទានពីនីតិវិធីខ្ចី និងលក្ខខណ្ឌនៃការសងត្រលប់និងពិភាក្សាជាមួយក្រុមគ្រួសាររបស់គាត់រួចមក សុផល បានសម្រេចចិត្តស្នើសុំខ្ចីប្រាក់ជាលើកដំបូងពីគ្រឹះស្ថានឥណទានពលរដ្ឋរងរឿង។ កម្ចីលើកទីមួយរបស់គាត់ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ផលិតកម្មដំណាំស្រូវរបស់គាត់ទទួលបានទិន្នផលខ្ពស់ជាងមុន ដែល ធ្វើអោយសុផលមានលទ្ធភាពសន្សំលុយទិញកូនជ្រូកមួយចំនួន យកមកចិញ្ចឹមនៅផ្ទះ។ កម្ចីលើកទីមួយនេះ បានលើកទឹកចិត្តគាត់និងក្រុមគ្រួសារគាត់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ដូច្នោះ សុផលបានសម្រេច ចិត្តស្នើសុំកម្ចីលើកទី២ និងលើកទី៣ជាបន្តបន្ទាប់។ រហូតមកដល់បច្ចុប្បន្ននេះ សុផលបានប្រើប្រាស់កម្ចីពី គ្រឹះស្ថានឥណទានពលរដ្ឋរងរឿងបាន៧ដងហើយ ហើយបច្ចុប្បន្នគាត់កំពុងប្រើប្រាស់កម្ចីលើកទី៨របស់គាត់។

## បទពិសោធន៍របស់អតិថិជន

ស្ថានភាពជីវភាពនិងសេដ្ឋកិច្ចគ្រួសាររបស់សុផល បានផ្លាស់ប្តូរគួរអោយកត់សម្គាល់ពីកម្ចីមួយលើកទៅមួយលើក។ មុខរបរចម្បងរបស់គ្រួសារនេះ គឺធ្វើស្រែវស្សា។ បន្ថែមពីលើនេះទៀត គ្រួសារសុផលបានបន្ថែមធ្វើស្រែប្រាំង ចិញ្ចឹមជ្រូក និងបិតស្រាស។ បច្ចុប្បន្ននេះ គ្រួសារសុផលមានដីស្រែវស្សាចំនួន៦ហិកតា និងស្រែប្រាំងចំនួន៤ហិកតា។ ពេលនេះ គាត់មានម៉ូតូ២គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។ ហើយកាលពីពេលថ្មីៗនេះ សុផលបានទិញដីមួយកន្លែងដែលមានទំហំកន្លះហិកតា (០.៥ហិកតា) ដើម្បីដាំត្រសក់។ ក្រៅពីនេះទៀត សុផលបានទិញម៉ាស៊ីនបូមទឹក ដើម្បីងាយស្រួលក្នុងការបូមទឹកស្រោចស្រែដំណាំស្រូវ និងបន្លែបង្ការរបស់គាត់។

សុផលបានលើកសរសើរថា គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង បានជួយជ្រោមជ្រែងអោយគាត់អាចកែប្រែកម្រិតជីវភាពរស់នៅរបស់ក្រុមគ្រួសារកាន់តែល្អប្រសើរជាងមុន។ គាត់មានបំណងពង្រីកផលិតកម្មកសិកម្មរបស់គាត់បន្តទៀត ហើយគាត់ពិតជាបន្តជ្រើសរើសគ្រឹះស្ថានឥណទានពលរដ្ឋរងរឿង ជាដៃគូផ្តល់ហិរញ្ញប្បទានដល់គាត់។



សុផល និងស្វាមីរបស់គាត់កំពុងរៀបចំការរស់ដីសម្រាប់ដាំត្រសក់

សង្ខេបផ្នែកប្រតិបត្តិការ  
សង្ខេបផ្នែកហិរញ្ញវត្ថុ  
បុគ្គលិក និងការកសាងសមត្ថភាព  
សង្ខេបផ្នែកសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

## លទ្ធផលការងារឆ្នាំ២០១៥

## សង្ខេបផ្លូវក្របសិបត្តិការ

### សំរេចត្រួតពិនិត្យ





នាចុងឆ្នាំ២០១៥ សំរេចត្រួតពិនិត្យឥណទានសរុបរបស់ អាយ ភី អា បានកើនឡើងដល់ ៩.៣៨៩.០១៥ ដុល្លារ នៅខណៈចុងឆ្នាំ២០១៤មានត្រឹមតែ ៧.៥៨៣.១២៨ ដុល្លារប៉ុណ្ណោះ។ អត្រាកំណើនប្រចាំឆ្នាំមាន២៤% ដែលអត្រានេះខ្ពស់ជាងឆ្នាំ២០១៤ ដែលមានតែ ១៤% ប៉ុណ្ណោះ ស្របពេលដែលអត្រាកំណើនរបស់វិស័យ មីក្រូហិរញ្ញវត្ថុទាំងមូលមាន៤០%។ នាចុងឆ្នាំ២០១៥នេះ អតិថិជនរបស់ អាយ ភី អា បានកើនឡើងដល់ ៤.៦២៩នាក់។អត្រាកំណើនអតិថិជនប្រចាំឆ្នាំមានប្រហែល៥%ដែលប្រហាក់ប្រហែលទៅនឹងអត្រាកំណើន អតិថិជនក្នុងឆ្នាំ២០១៤អត្រាកំណើនអតិថិជនរបស់វិស័យទាំងមូលវិញមានប្រហែល១២%។ក្នុងចំណោម អតិថិជនទាំងអស់របស់ អាយ ភី អា អតិថិជនជាស្ត្រីមានជាង៩០% (ដែលកើនឡើង៤,៨%ពីឆ្នាំ២០១៤)។ នេះជាទស្សនវិស័យរបស់គ្រឹះស្ថានដែលផ្តោតលើអតិថិជនជាស្ត្រី ដោយសារតែពួកគាត់គ្រប់គ្រងសាច់ប្រាក់ បានល្អប្រសើរជាង នៅក្នុងគ្រួសារ។

អត្រាកំណើនប្រចាំឆ្នាំនៃសំរេចត្រួតពិនិត្យឥណទាននិងចំនួនអតិថិជន មានភាពខុសគ្នាប្រមាណ១៩% ដែលមានន័យថា ទំហំជាមធ្យមនៃសំរេចត្រួតពិនិត្យឥណទានបានកើនឡើងពី ១.៧១០ដុល្លារក្នុងឆ្នាំ២០១៤ ទៅ២.០២៨ដុល្លារ ក្នុងឆ្នាំ ២០១៥។ យ៉ាងណាក៏ដោយ ទំហំជាមធ្យមនៃឥណទានដែលបានបញ្ចេញ បានកើនឡើងតិចតួចប៉ុណ្ណោះ គឺពី ២,១២៨ដុល្លារ ក្នុងឆ្នាំ២០១៤ ទៅ ២,៤២៣ដុល្លារ ក្នុងឆ្នាំ២០១៥។

សំរេចត្រួតពិនិត្យឥណទានសរុបរបស់គ្រឹះស្ថានមាន៩,៣៩លានដុល្លារ ដែល៣៧%នៃចំនួនសរុបជាសំរេចត្រួតពិនិត្យឥណទាន របស់សាខាភ្នំព្រឹក និង២៤%ជាសំរេចត្រួតពិនិត្យឥណទានរបស់សាខាខេត្តពោធិ៍សាត់។ ប្រមាណជា៩៩% នៃ ឥណទានសរុបរបស់គ្រឹះស្ថាន មានមូលដ្ឋាននៅតំបន់ជនបទ។ គ្រឹះស្ថានតែងតែយកចិត្តទុកដាក់ជាចម្បង លើកសិករ ដោយផ្តល់នូវលក្ខខណ្ឌការបញ្ចេញឥណទាន និងការសងត្រលប់ជាលក្ខណៈរដូវកាល។ យោងទៅតាមបទពិសោធន៍កន្លងមក ទាំងការបញ្ចេញឥណទាន និងការសងត្រលប់វិញ កើតមានឡើងក្នុង កំឡុងពេលដូចគ្នា គឺពីខែវិច្ឆិកា ដល់ខែកុម្ភៈចំពោះការសងត្រលប់នៃឥណទានស្រូវរដូវវស្សា និងការបញ្ចេញ ឥណទានសម្រាប់ស្រូវរដូវប្រាំង។ ដោយឡែកចាប់ពីខែមេសា ដល់ខែកក្កដា ជាដំណាក់កាលដែលត្រូវបាន ចាត់ទុកថាជារដូវកាលដែលមានតម្រូវការខ្ពស់ក្នុងការទំលាក់កម្ចីសម្រាប់ការដាំស្រូវរដូវវស្សា។ ទោះបីជា យ៉ាងណាក៏ដោយ តាមការសង្កេតជាក់ស្តែង កសិករបានដាក់ពាក្យស្នើសុំនិងទទួលកម្ចីមុនរដូវកាលដាំដុះ គឺចាប់ពីខែមករា ដល់ខែមីនា សម្រាប់កម្ចីរយៈពេល១២ខែទៅមុខទៀតរបស់ពួកគេ ទាំងសម្រាប់ការដាំដុះ និងសម្រាប់តម្រូវការក្នុងគ្រួសារ។



## សង្ខេបផ្នែកប្រតិបត្តិការ




### គុណភាពសំរៀតឥណទាន

ការផ្តល់ឥណទានទៅអោយវិស័យកសិកម្ម ជាទូទៅត្រូវបានមើលឃើញថាមានហានិភ័យខ្ពស់ជាងឥណទានដែលផ្តល់អោយអាជីវកម្មផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ សំរៀតឥណទានរបស់ អាយ ភី អា ដែលភាគច្រើន ផ្តល់ទៅអោយវិស័យកសិកម្ម

នៅតែរក្សាស្ថានភាពបានល្អប្រសើរ។ ឥណទាន យឺតយ៉ាវលើសពី៣០ថ្ងៃរបស់ អាយ ភី អា នៅចុងឆ្នាំ២០១៥ មានអត្រា១,២% ដែលអត្រានេះធំជាងហានិភ័យរបស់វិស័យទាំងមូលដែលមានត្រឹម០,៧៨% (រាប់បញ្ចូលទាំងឥណទានខ្នាតតូចរបស់ធនាគារអេស៊ីលីដា) ស្របពេល


ដែលអត្រាឥណទានត្រូវលុបចេញពីបញ្ជីមាន ០,៣២%។ អត្រាឥណទានយឺតយ៉ាវខ្ពស់ នាំអោយកើតមានសំវិធានធនច្រើន ជាហេតុធ្វើអោយគ្រឹះស្ថាន បង្កើតប្រាក់ចំណេញបានតិចជាង (សូមមើលរបាយការណ៍សង្ខេបផ្នែកហិរញ្ញវត្ថុ)។

## សង្ខេបផ្នែកប្រតិបត្តិការ



### ផលិតភាព

ក្រៅពីគុណភាពឥណទាន ផលិតភាពការងាររបស់បុគ្គលិកក៏ជាកត្តា ដ៏សំខាន់មួយផ្សេងទៀត ដើម្បីធានានូវ ការទទួលបានប្រាក់ចំណេញយ៉ាងល្អប្រសើរសម្រាប់គ្រឹះស្ថាន។ នាបំណាច់ឆ្នាំ២០១៥ ចំនួនមន្ត្រីឥណទាន



សរុបមានការកើនឡើងគួរអោយកត់សម្គាល់ គឺកើនរហូតដល់ ៦០នាក់ បើធៀបនឹងឆ្នាំ២០១៤ មានការកើន ឡើងចំនួន ២៣នាក់។ យោងទៅតាមចំនួនមន្ត្រីឥណទានដែលមានក្នុងឆ្នាំ២០១៥ ចំនួនជាមធ្យមនៃអតិថិជន និងទំហំសំរៀតឥណទានដែលគ្រប់គ្រងដោយមន្ត្រីឥណទានម្នាក់ មានចំនួនអតិថិជន៧៧នាក់ និងមានទំហំ ទឹកប្រាក់ស្មើនឹង ១៥៦.៤៨៣ ដុល្លារអាមេរិច។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០១៥ មន្ត្រីឥណទានចំនួន១៦នាក់ត្រូវបានជ្រើសរើស អោយចូលបំរើការងារ ដោយអនុវត្តទៅតាមផែនការជ្រើសរើសបុគ្គលិក និងដើម្បីត្រៀមជំនួសបុគ្គលិកដែល

## សង្ខេបផ្នែកប្រតិបត្តិការ

នឹងត្រូវលាយបំបំពាក់នៅក្នុងដើមឆ្នាំ២០១៦។ ប្រសិនបើមន្ត្រីឥណទានថ្មីទាំង១៦នាក់នោះ មិនត្រូវបានគិតបញ្ចូលទៅក្នុងចំនួនមន្ត្រីឥណទានដែលមានស្រាប់នោះទេ នោះចំនួនអតិថិជនជាមធ្យម និងទំហំសំពៀតឥណទានជាមធ្យមក្នុងមន្ត្រីឥណទានម្នាក់ នឹងមានចំនួនអតិថិជន១០៥នាក់ ស្មើនឹងទំហំទឹកប្រាក់ចំនួន ២១៣.៣៨៦ ដុល្លារអាមេរិច ដែលតួរលេខនេះមានចំនួនច្រើនជាងឆ្នាំ២០១៤។

### ទំនួលខុសត្រូវសង្គម

បេសកកម្មរបស់ អាយ ភី អា បានឆ្លុះបញ្ចាំងពីសមាសភាគសង្គមដែលលេចធ្លោ និងពោរពេញដោយមហិច្ឆតាខ្ពស់។ អាយ ភី អា មិនត្រឹមតែមានគោលបំណងធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ចរបស់កសិករប៉ុណ្ណោះទេ ប៉ុន្តែ អាយ ភី អា បានគិតគូរដល់គោលបំណងនេះ មុនពេលគិតពីនិរន្តរភាពនៃការកើនឡើងប្រាក់ចំណេញរបស់គ្រឹះស្ថានទៅទៀត។ តែទោះបីយ៉ាងណាក៏ដោយ ក្នុងនាមជាគ្រឹះស្ថានឯកជន ប្រាក់ចំណេញជាលក្ខខណ្ឌចាំបាច់មួយ ដើម្បីអោយគ្រឹះស្ថានមានលទ្ធភាពសម្រេចបាននូវគោលបំណងទីមួយ។

ក្នុងគោលបំណងដើម្បីតាមដានពីភាពរីកចម្រើនរបស់អតិថិជន អាយ ភី អា បានកំណត់សូចនាករទំនួលខុសត្រូវសង្គមជាក់លាក់ចំនួនពីរ ដើម្បីតាមដានសកម្មភាពការងាររបស់ខ្លួន និងភាពរីកចម្រើនផ្នែកទ្រព្យសកម្មរបស់អតិថិជននៅក្នុងគ្រួសាររបស់ពួកគេ។ សូចនាករទាំងពីរនេះរួមមាន ១) ចំនួនអតិថិជនជាស្ត្រី និង ២) ទ្រព្យសម្បត្តិសុទ្ធរបស់អតិថិជន។ ចំនួនអតិថិជនជាស្ត្រីមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៥ របាយការណ៍បានបង្ហាញថា ស្ត្រីមានជាង៩០%នៃចំនួនអតិថិជនទាំងអស់ ដែលបានទទួលកម្ចីឥណទានពី អាយ ភី អា។ ដោយឡែក ប្រព័ន្ធដើម្បីតាមដានទ្រព្យសកម្មសុទ្ធរបស់អតិថិជន ទើបត្រូវបានបង្កើតឡើង និងដាក់អោយប្រើប្រាស់ក្នុងឆ្នាំ២០១៥នេះប៉ុណ្ណោះ។ ដូច្នេះបច្ចុប្បន្ននេះ ទិន្នន័យគោលសម្រាប់ប្រៀបធៀបការរីកចម្រើននៃទ្រព្យសកម្មរបស់អតិថិជននៅមិនទាន់មាននៅឡើយទេ ដោយសារតួរលេខនៃទ្រព្យសកម្មរបស់អតិថិជន ទើបតែត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធក្នុងឆ្នាំ២០១៥នេះ។ ទោះបីយ៉ាងណាក៏ដោយ អាយ ភី អា នឹងអាចបង្ហាញពីការរីកចម្រើននៃទ្រព្យសកម្មសុទ្ធរបស់អតិថិជន ចាប់ពីឆ្នាំ២០១៦នេះតទៅ។

បន្ថែមពីលើការកំណត់សូចនាករខាងលើនេះ អាយ ភី អា ក៏បានរួមបញ្ចូលនូវគំនិតផ្តួចផ្តើម និងសកម្មភាពសំខាន់ៗមួយចំនួនទាក់ទងនឹងទំនួលខុសត្រូវសង្គម ទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ក៏ដូចជាផែនការអាជីវកម្ម ដើម្បីធ្វើការតាមដានបន្តទៀត។ គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនោះរួមមាន:

- ក) ធ្វើអោយប្រសើរឡើងនូវការយល់ដឹងពីទំនួលខុសត្រូវសង្គម និងការក្រើនរំលឹកពីបំណុលវន្តករ
- ខ) លើកកម្ពស់តម្លាភាព និងការរក្សាព័ត៌មានសម្ងាត់របស់អតិថិជន

## សង្ខេបផ្លូវការសិបត្តិការ

គ) ពង្រឹងការផ្តល់សេវាកម្ម និងផលិតផលរបស់ អាយ ភី អា ដល់អតិថិជន

ឃ) ធ្វើអោយប្រសើរឡើងនូវដំណើរការការងារផ្ទៃក្នុង

អាយ ភី អា យល់ឃើញថាគោលបំណងផ្នែកហិរញ្ញវត្ថុនិងសង្គម ត្រូវតែមានភាពស៊ីសង្វាក់គ្នា។ ភាពប្រសើរឡើងនៃលក្ខខណ្ឌសេដ្ឋកិច្ចរបស់អតិថិជន មិនត្រឹមតែជួយបង្កើនសមត្ថភាពសងគ្រលប់របស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងធ្វើអោយអតិថិជនមានការពេញចិត្តចំពោះគ្រឹះស្ថាន ដូច្នោះហើយពួកគេនឹងមានបំណងស្នើសុំខ្ចីប្រាក់ពី អាយ ភី អា ម្តងទៀត។ អាយ ភី អា បានប្រកាន់ខ្ជាប់នូវគោលការណ៍គាំពារអតិថិជននៃយុទ្ធនាការស្មាតិ (Smart Campaign) ទាំង៧ដូចខាងក្រោមនេះ៖

- ១) ការបង្កើតផលិតផល និងការផ្តល់សេវាសមស្រប
- ២) ការទប់ស្កាត់បំណុលវិន្តករ
- ៣) តម្លាភាព
- ៤) ការកំណត់តម្លៃប្រកបដោយទំនួលខុសត្រូវ
- ៥) ការប្រណិបត្តិអតិជនដោយស្មើភាព និងដោយការគោរព
- ៦) ការរក្សាព័ត៌មានសម្ងាត់របស់អតិថិជន
- ៧) យន្តការដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន

ម៉្យាងវិញទៀត មនសិកាសង្គមបានស្តែងឡើងតាមរយៈឥរិយាបថរបស់ អាយ ភី អា ចំពោះបរិស្ថាន។ ក្រដាសដែលប្រើប្រាស់ត្រូវបានប្រើប្រាស់ឡើងវិញ ដូច្នោះក្រដាសទាំងសងខាងត្រូវបានប្រើប្រាស់ ហើយកាកសំណល់តូចតូចប៉ុណ្ណោះដែលត្រូវបានបង្កើតឡើង។ ម៉ាស៊ីនត្រជាក់ត្រូវបានប្រើប្រាស់ តែនៅពេលដែលកង្ហារមិនអាចផ្តល់ភាពត្រជាក់គ្រប់គ្រាន់ដល់ការិយាល័យប៉ុណ្ណោះ។ ការប្រើប្រាស់ធនធាន និងថាមពលដោយសន្សំសំចៃ មិនត្រឹមតែផ្តល់ផលល្អដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើតទស្សនវិស័យផ្នែកសេដ្ឋកិច្ច តាមរយៈការសន្សំសំចៃការចំណាយផងដែរ។

មិនត្រឹមប៉ុណ្ណឹង អាយ ភី អា យកចិត្តទុកដាក់ពីសុខុមាលភាពផ្លូវចិត្តរបស់បុគ្គលិកផងដែរ។ ក្រៅពីការផ្តល់ប្រាក់បៀវត្សរ៍ទៀងទាត់ដល់បុគ្គលិក អាយ ភី អា បានផ្តល់ប្រាក់លើកទឹកចិត្តតាមរយៈការបំពេញការងាររបស់បុគ្គលិកប្រាក់រង្វាន់នៅពេលពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ ការធានារ៉ាប់រងគ្រោះថ្នាក់ព្រមទាំងប្រាក់សោធននិវត្តន៍។ សកម្មភាពសង្គមមួយចំនួនទៀត ក៏ត្រូវបានរៀបចំឡើង ដើម្បីកសាងស្មារតីក្រុមផងដែរ។

## សង្ខេបផ្នែកប្រតិបត្តិការ

### ដំណើរការការងារផ្ទៃក្នុង

ដំណើរការការងារផ្ទៃក្នុង ផ្ដោតលើសកម្មភាព និងដំណើរការសំខាន់ៗទាំងអស់ដែលទាមទារអោយមានសំដៅឆ្ពោះទៅរកដំណើរការផ្តល់សេវាកម្មដ៏ល្អដែលអតិថិជនរំពឹងចង់បាន។ គ្រឹះស្ថាននឹងមិនបញ្ឈប់ការរីកចម្រើនលូតលាស់នោះទេ ដូច្នោះហើយ អាយ ភី អា និងបន្តធ្វើអោយប្រសើរឡើងនូវដំណើរការប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន។

ក្នុងឆ្នាំ២០១៥ នាយកដ្ឋានប្រតិបត្តិការបានកែសម្រួលលក្ខខណ្ឌអ្នកមានសិទ្ធិចុះហត្ថលេខាលើឯកសារឥណទាន (ដែលមានដូចជា កិច្ចសន្យាខ្ចីចងការប្រាក់ កិច្ចសន្យាដាក់ទ្រព្យធានា កិច្ចសន្យាបង្កើតហ៊ីប៉ូតែក និងពាក្យបណ្តឹងទប់ស្កាត់ទ្រព្យដាក់ធានា។ល។) ដើម្បីធ្វើអោយដំណើរការផ្តល់សេវាកម្មឥណទានកាន់តែល្អប្រសើរ និងលឿនជាងមុន ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន។ ការអនុវត្តដែលមានកន្លងមកគឺមានតែប្រធានសាខាមេម្នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាលើឯកសារឥណទានទាំងនោះ។ ដំណើរការនេះ ពេលខ្លះធ្វើអោយរាំងស្ទះដល់ប្រតិបត្តិការបញ្ជេញឥណទាន ក្នុងករណីដែលប្រធានសាខាមេអវត្តមាន។ ដូច្នោះ កំណែទម្រង់ថ្មីនេះនឹងអនុញ្ញាតិអោយប្រធានសាខាស្រុក និងអនុប្រធានសាខាមេមានសិទ្ធិចុះហត្ថលេខាលើឯកសារឥណទានទាំងនោះ ក្នុងករណីដែលប្រធានសាខាមេអវត្តមាន ឬមានធុរៈនៅក្រៅការិយាល័យ។ នៅឆ្នាំដដែលនេះដែរ នាយកដ្ឋានប្រតិបត្តិការបានកែសម្រួលលក្ខខណ្ឌបង់រំលស់ប្រាក់ដើមរបស់អតិថិជននីមួយៗ ដោយធ្វើការបត់បែនទៅតាមលំហូរសាច់ប្រាក់ជាក់ស្តែងរបស់អតិថិជន។



## សង្ខេបផ្នែកហិរញ្ញវត្ថុ

### និរន្តរភាព និងផលចំណេញ

សន្ទស្សន៍	២០១៤	២០១៥	បំរែបំរួល	បំរែបំរួលជា %
ចំណេញសុទ្ធ	\$898,638	\$666,503	(232,135)	(25.8%)
អនុបាតទិន្នផលសំរៀតឥណទាន	29.9%	27.5%	(2.4%)	(8.0%)
អនុបាតចំណាយសំរិទានធន	0.3%	1.1%	0.8%	266.7%
អនុបាតចំណាយហិរញ្ញវត្ថុ	8.3%	9.1%	0.8%	9.6%
អនុបាតចំណាយប្រតិបត្តិការ	11.7%	12.1%	0.4%	3.4%
ចំណេញធៀបទ្រព្យសកម្ម	10.2%	6.1%	(4.1%)	(40.2%)
ចំណេញធៀបមូលធនភាគទុនិក	14.6%	9.6%	(5.0%)	(34.2%)

ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ២០១៥ បានធ្លាក់ចុះប្រមាណ២៥,៨% ធៀបទៅនឹងឆ្នាំ២០១៤។ ការធ្លាក់ចុះនេះបណ្តាលមកពីការថយចុះនៃទិន្នផលសំរៀតឥណទានសរុប និងការកើនឡើងនៃប្រាក់ចំណាយលើសំរិទានធន និងមូលនិធិ ព្រមទាំងការខាតបង់លើអត្រាប្តូររូបិយប័ណ្ណបរទេស (៧៨.៤៦៩ ដុល្លារ) ដែលមិនបានគ្រោងទុកជាមុន។


នៅដើមឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាភិបាលបានសម្រេចបញ្ជូនអត្រាការប្រាក់លើឥណទានជាលុយដុល្លារ ដើម្បីលើកទឹកចិត្តអោយអតិថិជនទទួលកម្ចីជាលុយដុល្លារ។ ផលហេតុមួយទៀតនៃការបញ្ជូនអត្រាការប្រាក់នេះ គឺដើម្បីបន្ថយហានិភ័យរូបិយប័ណ្ណចំហសុទ្ធរបស់គ្រឹះស្ថាន ដោយយោងទៅតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ ជាលទ្ធផលឃើញថាទិន្នផលសំរៀតឥណទានបានធ្លាក់ចុះ ២,៤% បើធៀបទៅនឹងឆ្នាំ២០១៤។

ចំណែកឯចំណេញធៀបទ្រព្យសកម្ម ក៏ត្រូវបានមើលឃើញថាមានភាគរយតូចជាងមុនផងដែរ ដោយសារតែទិន្នផលសំរៀតឥណទានធ្លាក់ចុះ និងដោយសារមូលហេតុដូចបានរៀបរាប់ខាងលើ។ ក្នុងឆ្នាំ២០១៥នេះ ចំណេញធៀបនឹងទ្រព្យសកម្ម មានអត្រា៦,១% ទាបជាងឆ្នាំ២០១៤ ដែលមាន១០,២%។ ប៉ុន្តែ បើប្រៀបធៀបជាមួយអត្រារបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងមូលនៅកម្ពុជាដែលមាន ៣,៧%<sup>1</sup> នោះគេសង្កេតឃើញថា អាយ ភី អា មានភាគរយចំណេញធៀបនឹងទ្រព្យសកម្មខ្ពស់។ សរុបរួមមក អាយ ភី អា នៅតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមានប្រសិទ្ធភាពបំផុត។

<sup>1</sup> គួរលេខពី Mix-Market នៅចុងឆ្នាំ២០១៤

## សង្ខេបផ្នែកហិរញ្ញវត្ថុ

ដោយឡែកចំណេញធៀបមូលធនភាគទុនិករបស់ អាយ ភី អា ទាបជាងលទ្ធផលរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងមូល។ ក្នុងឆ្នាំ២០១៥ ចំណេញធៀបមូលធនភាគទុនិករបស់ អាយ ភី អា មាន ៩,៦% ខណៈដែលវិស័យទាំងមូលមានប្រហែល ១៥,៩% ។ ចំណេញធៀបនឹងមូលធនភាគទុនិកមានចំនួនទាបដោយសារដើមទុនភាគទុនិកនៅក្នុងគ្រឹះស្ថានមានទំហំធំ ខណៈដែលមូលនិធិកម្ចីមានទំហំតិចតួច។ នៅបំណាច់ខែធ្នូ ឆ្នាំ២០១៥ បំណុលសរុបរបស់គ្រឹះស្ថានមានចំនួន ០,៧ដងធៀបនឹងមូលធនភាគទុនិក ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយចំនួន មានបំណុលសរុបចន្លោះពី ៥ ទៅ៧ដង។ ទោះបីយ៉ាងណាក៏ដោយ អនុបាតចំណាយប្រតិបត្តិការរបស់ អាយ ភី អា នៅតែមានស្ថេរភាពល្អប្រសើរ។ នេះបង្ហាញថា ប្រសិទ្ធភាពរបស់គ្រឹះស្ថាន មិនមានអ្វីប្រែប្រួលនោះទេ បើទោះបីជាគុណភាពសំពៀតឥណទានមានការកើនឡើងធំជាងមុនក៏ពិតមែន។




## សង្ខេបផ្នែកហិរញ្ញវត្ថុ

### ទ្រព្យសកម្ម បំណុល និងមូលធនភាគទុនិក

ទ្រព្យសកម្មរបស់ អាយ ភី អា មានការរីកលូតលាស់សន្សឹមៗ ហើយសំពៀតឥណទានរីកលូតលាស់ចម្បង ពីមូលធនភាគទុនិក ប្រកបដោយសុខុមាលភាព។ អនុបាតបំណុលរបស់គ្រឹះស្ថាននៅតែមានកម្រិតទាប ដែលស្មើនឹង០,៧ដងនៃមូលធនភាគទុនិក។ អនុបាតទាបនេះ បង្ហាញថាគ្រឹះស្ថានមានស្ថានភាពហិរញ្ញវត្ថុ ល្អប្រសើរ ហើយវានៅមានឱកាសច្រើនសម្រាប់បង្កើនកម្មវិនិយោគនាពេលអនាគត។

សន្ទស្សន៍	២០១៤	២០១៥	បំរែបំរួល	បំរែបំរួលជា%
ទ្រព្យសកម្មសរុប	\$ 9,434,240	\$ 12,498,084	\$ 3,063,844	32.5%
បំណុលសរុប	\$ 2,811,759	\$ 5,209,100	\$ 2,397,341	85.3%
មូលធនភាគទុនិកសរុប	\$ 6,622,481	\$ 7,288,984	\$ 666,500	10.1%

### បំរែបំរួលនៃទ្រព្យសកម្ម ទ្រព្យអសកម្ម និងមូលធនភាគទុនិកក្នុងរយៈពេល៥ឆ្នាំ (២០១១ - ២០១៥)





## សង្ខេបផ្នែកហិរញ្ញវត្ថុ

### កម្ចី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរងរឿង អិលធីឌី បានទទួលកម្ចីពីធនាគារក្នុងស្រុក ស្ថាប័ន មូលនិធិអន្តរជាតិ និងកម្ចីពីបុគ្គលឯកជនមួយចំនួន ដូចបង្ហាញនៅក្នុងតារាងខាងក្រោមនេះ។

ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានទទួលកម្ចីបន្ថែមទៀតពី Stichting Hivos-Triodos Fonds ជាមូលនិធិដែល បង្កើតឡើងក្រោមច្បាប់គ្រប់គ្រងរបស់ប្រទេសហូឡង់ និងមូលនិធិ Triple Jump Innovation Fund B.V និង OXFAM NOVIB ដែលមូលនិធិទាំងពីរនេះតំណាងដោយ Triple-Jump B.V ដែលជាមូលនិធិឯកជន ទទួលខុសត្រូវមានកំណត់ ដែលបង្កើតឡើងក្រោមច្បាប់គ្រប់គ្រងរបស់ប្រទេសហូឡង់ផងដែរ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ គ្រឹះស្ថានមានសមតុល្យបំណុលជាមួយនឹងស្ថាប័នផ្តល់កម្ចីដូចខាងក្រោម៖

ស្ថាប័នផ្តល់ប្រាក់កម្ចី	២០១៤	២០១៥
Luxembourg Microfinance and Development Fund (LMDF)	\$ 1,000,000	\$ 944,444
Hivos-Triodos Fonds	\$ 500,000	\$ 1,500,000
Triple Jump B.V.	-	\$ 1,500,850
Phillip Bank	\$ 333,333	\$ 166,667
MB Bank	\$ 140,000	-
លោក ស៊ី ម៉ឹងយី	\$ 275,000	\$ 320,000
លោកស្រី លីន ចុងឡាន	-	\$ 180,000
<b>សរុប (គិតជាដុល្លារ)</b>	<b>\$ 2,248,333</b>	<b>\$ 4,611,961</b>





## បុគ្គលិក និងការកសាងសមត្ថភាព

### ព័ត៌មានបុគ្គលិក


នៅដំណាច់ឆ្នាំ២០១៥ អាយ ភី អា មានបុគ្គលិកសរុបចំនួន ១៣៥នាក់ ធៀបទៅនឹងឆ្នាំ២០១៤ ដែលមានបុគ្គលិកសរុបតែ៩៩នាក់ប៉ុណ្ណោះ។ គួរលេខនេះមានការកើនឡើង ៣៦%។ ដ្យាក្រាមខាងក្រោមនេះបង្ហាញអោយឃើញថា ៣៤% នៃបុគ្គលិកសរុបជាបុគ្គលិកការិយាល័យ ៥៩% ជាបុគ្គលិកប្រតិបត្តិការ និង៧%ទៀតជាកម្មករ។ បុគ្គលិកជាស្ត្រីមានចំនួនប្រហែល២១% ដែលភាគច្រើនជាបុគ្គលិកបម្រើការងារនៅក្នុងការិយាល័យ។

ចំពោះការអប់រំវិញ បុគ្គលិកដែលមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតមានចំនួន១១% ថ្នាក់បរិញ្ញាបត្រមាន៥៧% ថ្នាក់បរិញ្ញាបត្ររងមាន២១% និងថ្នាក់ទុតិយភូមិនិក្រោមទុតិយភូមិមាន១១%។ សរុបរួមមកឃើញថា បុគ្គលិក អាយ ភី អា មានកម្រិតវប្បធម៌ល្អប្រសើរ។



### ការជ្រើសរើសបុគ្គលិកថ្មី និងការចាកចេញរបស់បុគ្គលិកចាស់

ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានជ្រើសរើសបុគ្គលិកថ្មីចំនួន ៦២នាក់ ស្មើនឹង៤៦%នៃបុគ្គលិកសរុបក្នុងឆ្នាំ ២០១៥។ សំរាប់ឆ្នាំ២០១៥នេះដែរ មានបុគ្គលិកលាលប់ពីគ្រឹះស្ថានចំនួន២៣នាក់ ស្មើនឹង១៩%នៃចំនួនបុគ្គលិកសរុប។ មូលហេតុនៃការលាលប់គឺបណ្តាលមកពីបុគ្គលិក មានបំណងប្តូរការងារទៅកាន់គ្រឹះស្ថានដទៃដែលមានប្រាក់បៀវត្ស និងអត្ថប្រយោជន៍ប្រសើរជាង អាយ ភី អា និងមួយចំនួនទៀត លាលប់ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន។



## បុគ្គលិក និងការកសាងសមត្ថភាព

### ការបណ្តុះបណ្តាលបុគ្គលិក

ការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិក ជាគំនិតឆ្ពោះទៅរកការអភិវឌ្ឍន៍ ដែលផ្តោតសំខាន់លើការយល់ដឹងពីឧបសគ្គនានាដែលរាំងស្ទះដល់បុគ្គលិក និងស្ថាប័នមិនឲ្យស្វែងយល់ពីគោលដៅអភិវឌ្ឍន៍របស់ពួកគេ ខណៈដែលការបង្កើនសមត្ថភាពជំនាញ ជាអ្វីដែលនឹងជួយអោយពួកគេសម្រេចបាននូវលទ្ធផលដ៏ធំសម្បើម និងមាននិរន្តរភាព។ ដូច្នោះ ការអភិវឌ្ឍន៍សមត្ថភាព មានសារៈសំខាន់ណាស់សម្រាប់បុគ្គលិកគ្រប់កម្រិត។ ក្នុងឆ្នាំ២០១៥ អាយ ភី អាបានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលមានទាំងក្នុង និងក្រៅគ្រឹះស្ថាន ក្នុងគោលបំណងពង្រឹងនូវ សមត្ថភាព ជំនាញ និងការអនុវត្តការងាររបស់បុគ្គលិក។



វគ្គបណ្តុះបណ្តាលនៅក្នុងស្ថាប័ននាពេលកន្លងមក

### ខាងក្រោមនេះជាតារាងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ២០១៥

វគ្គបណ្តុះបណ្តាលក្នុងគ្រឹះស្ថាន	
1. ការតម្រង់ទិស និងការបណ្តុះបណ្តាលសម្រាប់ប្រធានសាខាមេ	2. ការតម្រង់ទិស និងការបណ្តុះបណ្តាលសម្រាប់មន្ត្រីឥណទាន (២ដង)
3. ការតម្រង់ទិស និងការបណ្តុះបណ្តាលហោរញ៉ឹក	4. ការតម្រង់ទិស និងការបណ្តុះបណ្តាលសម្រាប់គណនេយ្យករ
5. ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ Abacus ដល់ ប្រធានសាខាស្រុក អនុប្រធានសាខា និងគណនេយ្យករ (២ដង)	
វគ្គបណ្តុះបណ្តាលក្រៅគ្រឹះស្ថាន	
1. ការត្រួតពិនិត្យកូតា ប័ណ្ណការងារ និងជនបរទេសដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា	2. យុទ្ធសាស្ត្រក្នុងការជ្រើសរើសអ្នកស្នងតំណែង
3. ការវិវត្តរបស់ ប.ស.ស នៅក្នុងវិស័យឯកជន	4. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងប្រព័ន្ធធានារ៉ាប់រងផ្នែកកសិកម្ម ( ២ដង )
5. ការប្រជុំពិភាក្សារវាងអតិថិជនរបស់ក្រុមហ៊ុន Fern ប្រចាំឆ្នាំ២០១៥	6. វគ្គបណ្តុះបណ្តាលពីលក្ខខណ្ឌតម្រូវសម្រាប់ការផ្តល់ហិរញ្ញបូបទាន
7. CISCO Dynamic Multipoint VPN	8. អភិបាលកិច្ច និងសវនកម្មផ្ទៃក្នុងសម្រាប់ការគ្រប់គ្រងការអនុវត្តការងារក្នុងស្ថាប័ន
9. ជំនាញនៃការគ្រប់គ្រងការិយាល័យ និងលេខាធិការ	10. AML/CFT regime in Cam & STR reporting Mechanism
11. សន្និសីទស្តីពីការវិវត្តនៃទីផ្សារហិរញ្ញវត្ថុ ដើម្បីម៉ូឌែលក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ	12. សូចនាករវាស់វែងពីការអនុវត្តសកម្មភាពសង្គម និងហិរញ្ញវត្ថុ
13. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ការប្រកាសពន្ធតាមអនុឡាញ និងបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ	

## បុគ្គលិក និងការកសាងសមត្ថភាព

### សកម្មភាពសង្គម៖ បុគ្គលិកហាត់ការ ស្ម័គ្រចិត្ត និងបុគ្គលិកធ្វើកម្មសិក្សា

កម្មវិធីកម្មសិក្សា និងស្ម័គ្រចិត្ត ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់និស្សិតសកលវិទ្យាល័យ និងអ្នកដែលមិនទាន់មានបទពិសោធន៍ការងារ និងអ្នកដែលចាប់អារម្មណ៍នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីអោយពួកគេទទួលបានបទពិសោធន៍នៅក្នុងមុខជំនាញជាច្រើននៅក្នុងវិស័យនេះ ដែលរួមមានការគ្រប់គ្រងឥណទាន ការងារគណនេយ្យ ការងារហិរញ្ញវត្ថុនិងការគ្រប់គ្រងសាច់ប្រាក់ ការងារផ្នែកព័ត៌មានវិទ្យា និងការងារសវនកម្មផ្ទៃក្នុង។ល។

ជាក់ស្តែងក្នុងឆ្នាំ២០១៥ អាយ ភី អា បានផ្តល់ឱកាសហាត់ការងារដល់និស្សិតចំនួន៣២នាក់ ទាំងនៅការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងនៅតាមសាខាខេត្តមួយចំនួនផងដែរ។ បន្ទាប់ពីបញ្ចប់រយៈពេលហាត់ការ និងស្ម័គ្រចិត្ត អាយ ភី អា ក៏បានផ្តល់ឱកាសការងារដល់និស្សិត១៨នាក់អោយចូលបំរើការងារនៅក្នុងគ្រឹះស្ថាន ខណៈដែលនិស្សិតដទៃទៀតក៏បានទទួលឱកាសការងារនៅតាមគ្រឹះស្ថានផ្សេងៗទៀត។



## សង្ខេបផ្នែកសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានបុគ្គលិកចំនួន០៣នាក់ រួមមាននាយកសវនកម្មផ្ទៃក្នុង០១រូប និងសវនករប្រតិបត្តិការចំនួន០២រូប។ នៅក្រោមការត្រួតពិនិត្យ និងការណែនាំពីនាយកនាយកដ្ឋាន សវនករប្រតិបត្តិការទាំងពីររូបចុះធ្វើសវនកម្មនៅគ្រប់សាខាទាំងអស់ទៅតាមផែនការសវនកម្មប្រចាំឆ្នាំរបស់នាយកដ្ឋាន។ សវនករប្រតិបត្តិការត្រូវបានបែងចែកតំបន់ចុះធ្វើសវនកម្មដាច់ដោយឡែកពីគ្នា គឺម្នាក់ទទួលខុសត្រូវនៅសាខាមេឌិតតាកែវ ដែលមាន០៣សាខាស្រុក និងសាខាមេពោធិ៍សាត់ដែលមាន០១សាខាស្រុក និងម្នាក់ទៀតទទួលខុសត្រូវនៅសាខាមេភ្នំព្រឹកដែលមាន០២សាខាស្រុក សាខាមេបន្ទាយមានជ័យ និងសាខាមេបាត់ដំបងដែលមាន០១សាខាស្រុក។

នៅឆ្នាំ២០១៥នេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានចុះធ្វើសវនកម្មចំនួន០៣ដងតាមសាខាមេ និងសាខាស្រុកនីមួយៗ។ សវនកម្មនៅតាមសាខា គឺផ្តោតលើការត្រួតពិនិត្យការវាយតម្លៃឥណទាន និងវិន័យការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុនិងសាច់ប្រាក់ និងការត្រួតពិនិត្យលើឥណទាន ទាំងឯកសារនិងការចុះជួបអតិថិជនផ្ទាល់។ សវនករប្រតិបត្តិការកត់សម្គាល់ឃើញថា កំហុសឆ្គងនិងចំណុចខ្វះខាតដែលទាក់ទងនឹងវិន័យ ការគ្រប់គ្រងទ្រព្យសកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុត្រូវបានកែលម្អ ដោយសារមានកំហុសឆ្គងតិចតួចប៉ុណ្ណោះដែលត្រូវបានរកឃើញ។ ទោះបីយ៉ាងណាក៏ដោយកំហុសឆ្គងមួយចំនួនលើផ្នែកឥណទាន ត្រូវទាមទារការយកចិត្តទុកដាក់កែលម្អបន្ថែមទៀត ដោយត្រូវពង្រឹងបន្ថែមលើការវាយតម្លៃឥណទាន ការតាមដានពីស្ថានភាពអតិថិជនក្រោយទម្លាក់កម្ចី និងការតាមដានការបំពេញការងាររបស់មន្ត្រីឥណទានដើម្បីធានាបានពីប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងឥណទាន។

ក្នុងឆ្នាំដែលនេះដែរ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំចំនួន២លើកជាមួយគណកម្មការសវនកម្មដើម្បីពិភាក្សាលទ្ធផលការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុងក្នុងឆ្នាំ២០១៥ និងលើកទិសដៅផែនការការងារសម្រាប់ឆ្នាំ២០១៦។ បន្ថែមពីលើនេះទៀត នាយកនាយកដ្ឋានប្រតិបត្តិការផ្ទៃក្នុងបានចូលរួមនៅក្នុងកិច្ចប្រជុំគណកម្មការហានិភ័យ ដើម្បីពិភាក្សាពីហានិភ័យចម្បងៗមួយចំនួនដែលកើតមាននៅក្នុងគ្រឹះស្ថានក៏ដូចជាការលើកឡើងពីវិធានការដើម្បីកាត់បន្ថយហានិភ័យទាំងនោះ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ដូចជាក្នុងនាមជាលេខាធិការមួយរបស់គណកម្មការហានិភ័យ បានធ្វើជាទៀងទាត់ នូវរបាយការណ៍ផែនការណែនាំហានិភ័យ និងការចុះបញ្ជីហានិភ័យជាប្រចាំខែ និងប្រចាំត្រីមាសទៅ

## សង្ខេបផ្នែកសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

កាន់គណកម្មការហានិភ័យ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អ ក្នុងករណីដែលចាំបាច់។ ក្រៅពីនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានព្រាងនូវប្រព័ន្ធវាយតម្លៃ និងចំណាត់ថ្នាក់ហានិភ័យដែលឲ្យឈ្មោះថា "Internal Audit Worksheet and Rating System"។ ប្រព័ន្ធថ្មីនេះបានកំណត់នូវប្រភេទហានិភ័យជាក់លាក់សម្រាប់ធ្វើសវនកម្មរួមមាន៖ ការគ្រប់គ្រងផ្នែកឥណទាន ផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស ផ្នែករដ្ឋបាល និងផ្នែកព័ត៌មានវិទ្យា។ ប្រព័ន្ធថ្មីនេះ អនុញ្ញាតិអោយសវនករប្រតិបត្តិការបញ្ចូលពិន្ទុនៃកម្រិតហានិភ័យនីមួយៗ ហើយផលប៉ះពាល់នៃហានិភ័យនីមួយៗនឹងបង្ហាញឡើងដោយស្វ័យប្រវត្តិ អាស្រ័យទៅតាមកម្រិតហានិភ័យនោះ។ អនុសាសន៍ទៅលើហានិភ័យនីមួយៗដែលបានរកឃើញ ក៏ត្រូវបានកំណត់រួចជាស្រេច អាស្រ័យទៅតាមផលប៉ះពាល់របស់វា។ សវនករប្រតិបត្តិការ អាចរៀបចំរបាយការណ៍សវនកម្មបានភ្លាមៗ រួមជាមួយនឹងអនុសាសន៍ទៅលើការរកឃើញនីមួយៗ បន្ទាប់ពីប្រតិបត្តិការសវនកម្មបានបញ្ចប់រួចរាល់។ សាខានីមួយៗអាចពិភាក្សាពីចំណុចដែលបានរកឃើញទាំងនោះ ជាមួយសវនករប្រតិបត្តិការ ដើម្បីធ្វើការជំទាស់ ឬបញ្ជាក់ឡើងវិញលើចំណុចដែលបានរកឃើញទាំងនោះ។ ប្រព័ន្ធ វាយតម្លៃ និងចំណាត់ថ្នាក់ហានិភ័យនេះ គ្រោងនឹងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ខាងមុខនេះ។

**សម្រង់របាយការណ៍  
សវនកម្មហិរញ្ញវត្ថុ  
ឆ្នាំ២០១៥**

- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- របាយការណ៍របស់សវនករកងករាជ្យ
- តារាងតុល្យការ
- របាយការណ៍លទ្ធផល
- របាយការណ៍បម្រែបម្រួលមូលធន
- របាយការណ៍ចំហូរសាច់ប្រាក់



## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមបង្ហាញពីរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឥណទានពលរដ្ឋរងរឿង អិលធីឌី (ហៅកាត់ថា "ក្រុមហ៊ុន") ដែលបានធ្វើសវនកម្មរាល់ហើយ សម្រាប់បំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥។

### សកម្មភាពច្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។ សេវាទាំងនោះរួមមានការផ្តល់ឥណទានជូនគ្រួសារក្រីក្រ និងគ្រួសារដែលមានប្រាក់ចំណូលទាបក៏ដូចជា សហគ្រាសធុនតូចដែលកំពុងប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### សមទ្ធិផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់បំណាច់ឆ្នាំ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅលើទំព័រទី៧ នៃរបាយការណ៍ហិរញ្ញវត្ថុ។

### ដើមទុន

ក្នុងអំឡុងឆ្នាំនេះ មិនមានបម្រែបម្រួលដើមទុនចុះបញ្ជីនិងបាត់បង់របស់ក្រុមហ៊ុននោះទេ។

### ឥណទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធនឹងការជម្រះឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសវិធានធនឥណទានអាក្រក់និងសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់ឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសវិធានធនយ៉ាងពេញលេញសម្រាប់ឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកទៅតាមកម្រិតនៃការយល់ដឹងរបស់ខ្លួន ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឲ្យចំនួនសវិធានធនឥណទានអាក្រក់ និងសង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

### ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងគិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឱ្យតម្លៃទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំត្រឹមត្រូវជាសារវន្តទេ។

### វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកទៅតាមកម្រិតនៃការយល់ដឹងរបស់ខ្លួន ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្មនិងបំណុលដែលមានស្រាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវឬមិនសមស្របជាសារវន្តនោះទេ។

### បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន ៖

- ក. បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
- ខ. បំណុលយថាភាពណាមួយរបស់ក្រុមហ៊ុនដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មក្រុមហ៊ុនធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនបានក្លាយជាការបង្ខំឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ឆ្នាំដែលនឹងឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

### បម្រែបម្រួលតារាងទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

### ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំនេះ មិនទទួលបាននូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំនេះ រហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍មិនមានខ្ទង់ គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជា

## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

សារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនក្នុងឆ្នាំដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

### ព្រឹត្តិការណ៍សំខាន់ៗ

មិនមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើងបន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ ដែលតម្រូវឱ្យមានការលាតត្រដាង ឬនិយ័តកម្មក្រៅពីបណ្តាប្រតិបត្តិការផ្សេងៗ ដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

### ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម ៖

- ១ ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល
- ២ លោក ម៉ក់ សារុន អភិបាល
- ៣ លោក មិន គីមសាន អភិបាល
- ៤ លោក Hsu Ming Yee អភិបាលឯករាជ
- ៥ លោក ចាន់ សុផល អភិបាលឯករាជ
- ៦ លោក ម៉ៅ សារិន អភិបាលឯករាជ

### ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះតម្រូវឱ្យក្រុមប្រឹក្សាភិបាលត្រូវ ៖

១. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យមានភាពស៊ីសង្វាក់គ្នា។
២. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន ដែលអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពពិតនិងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

- ៣. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- ៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីសន្មតយ៉ាងសមរម្យថាក្រុមហ៊ុននឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- ៥. កំណត់គោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន ផ្តល់សច្ចានុម័តលើរាល់សេចក្តីសម្រេចចិត្ត និងសកម្មភាពរបស់ក្រុមប្រឹក្សាភិបាល ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាក្រុមហ៊ុនបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលធានាអះអាងថារបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជ.ក្រុមប្រឹក្សាភិបាល



ឧកញ៉ា ភូ ពុយ  
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
កាលបរិច្ឆេទ៖ ថ្ងៃទី ០៥ ខែ ១២ ឆ្នាំ២០១៦

## របាយការណ៍សវនករឯករាជ្យ

### ជូនភាគទុនិកក្រុមហ៊ុន ឥណទានពលរដ្ឋរងរឿង អិលធីឌី

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឥណទានពលរដ្ឋរងរឿងអិលធីឌី (ហៅកាត់ថា "ក្រុមហ៊ុន") រួមមានតារាងតុល្យការគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងរបាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធនភាគទុនិក និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ព្រមទាំងកំណត់សម្គាល់នានា ដែលរួមមានសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ដទៃទៀត។

### ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាវាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

### ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផ្អែកទៅលើការធ្វើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ស្តង់ដារទាំងនោះតម្រូវឱ្យយើងខ្ញុំប្រតិបត្តិតាមក្រមសីលធម៌ ធ្វើផែនការសវនកម្ម និងធ្វើសវនកម្មដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុពុំមានលក្ខណៈខុសឆ្គងជាសារវន្ត។

ការធ្វើសវនកម្មមានការអនុវត្តនីតិវិធីដើម្បីទទួលបាននូវភស្តុតាងសវនកម្ម អំពីចំនួនទឹកប្រាក់ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើសនីតិវិធីទាំងនេះគឺអាស្រ័យលើការវិនិច្ឆ័យរបស់សវនករ រួមទាំងការវាយតម្លៃលើហានិភ័យនៃភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង។ ក្នុងការវាយតម្លៃហានិភ័យទាំងនោះ សវនករបានពិចារណាទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការដែលទាក់ទងទៅនឹងការរៀបចំ និងការបង្ហាញត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដើម្បីរៀបចំនូវនីតិវិធីសវនកម្ម ដែលមានលក្ខណៈសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ប៉ុន្តែពុំមានគោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការនោះទេ។ សវនកម្មក៏រួមបញ្ចូលទាំងការវាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុ

## របាយការណ៍សវនករឯករាជ្យ

ផលនៃការប៉ាន់ស្មានគណនេយ្យដែលធ្វើឡើងដោយគណៈគ្រប់គ្រង ក៏ដូចជាការវាយតម្លៃលើការបង្ហាញ ជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ។

យើងខ្ញុំជឿជាក់ថាការស្តុកសវនកម្មដែលយើងទទួលបាន គឺមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវដែលជាមូល ដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

### មតិយោបល់

តាមទស្សនៈរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជ. PricewaterhouseCoopers (Cambodia) Ltd.



**គុយ លីម**

**នាយក**

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
កាលបរិច្ឆេទ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦

## តារាងតុល្យការ

### សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់ សម្គាល់	២០១៤		២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៤	៨៧.៨៤៨	៣៥៧.៩៨១	៩៤.៨៥២	៣៨៤.១៥១
សមតុល្យនៅធនាគារកណ្តាល	៥	១៥៥.២៥៦	៦៣២.៦៦៨	១៥៥.៣៨៣	៦២៩.៣០១
ប្រាក់បញ្ញើនៅធនាគារ	៦	៩៨៧.៦២៣	៤.០២៤.៥៦៤	២.២៤២.៧៨៦	៩.០៨៣.២៨៣
ឥណទានអតិថិជន	៧	៧.៤៧៥.៣៩០	៣០.៤៦២.២១៤	៩.២២០.២៨១	៣៧.៣៤២.១៣៨
ទ្រព្យសកម្មផ្សេងៗ	៨	៤៧៣.៦០៥	១.៩២៩.៩៤០	៥១៣.២៧១	២.០៧៨.៧៥០
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៦៩.៥២៤	២៨៣.៣១០	៧៨.៤៩១	៣១៧.៨៨៩
ទ្រព្យសកម្មអរូបី	១០	៥៦.៦២២	២៣០.៧៣៥	៤០.១៧០	១៦២.៦៨៩
ឥណទានពន្ធលើប្រាក់ចំណេញ	២០ (ក)	៥៨.៣៤៨	២៣៧.៧៦៨	៦៣.៨៣៥	២៥៨.៥៣២
ពន្ធពន្យារទ្រព្យសកម្ម	២០ (ខ)	៧០.០២៤	២៨៥.៣៤៨	៨៩.០១៥	៣៦០.៥១១
<b>ទ្រព្យសកម្មសរុប</b>		<b>៩.៤៣៤.២៤០</b>	<b>៣៨.៤៤៤.៥២៨</b>	<b>១២.៤៩៨.០៨៤</b>	<b>៥០.៦១៧.២៤៤</b>
<b>បំណុលនិងមូលធនភាគទុនិក</b>					
<b>បំណុល</b>					
ប្រាក់កម្ចី	១១	២.២៤៨.៣៣៣	៩.១៦១.៩៥៧	៤.៦១១.៩៦១	១៨.៦៧៨.៤៤២
បំណុលផ្សេងៗ	១២	២៤៩.៣០៨	១.០១៥.៩៣០	២៩១.២៨៦	១.១៧៩.៧១៣
សំវិធានធនប្រាក់បំណាច់ការងារ	១៣	១១៩.២៨៣	៤៨៦.០៧៨	១៣៧.៥២៧	៥៥៦.៩៨៤
បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	២០ (គ)	១៩៤.៨៣៥	៧៩៣.៩៥៣	១៦៨.៣២៦	៦៨១.៧២០
<b>បំណុលសរុប</b>		<b>២.៨១១.៧៥៩</b>	<b>១១.៤៥៧.៩១៨</b>	<b>៥.២០៩.១០០</b>	<b>២១.០៩៦.៨៥៩</b>
<b>មូលធនភាគទុនិក</b>					
ដើមទុន	១៤	៣.០៨៨.៦៤៥	១២.៥៨៦.២២៨	៣.០៨៨.៦៤៥	១២.៥០៩.០១២
ចំណេញរក្សាទុក		៣.៥៣៣.៨៣៦	១៤.៤០០.៣៨២	៤.២០០.៣៣៩	១៧.០១១.៣៧៣
<b>មូលធនភាគទុនិកសរុប</b>		<b>៦.៦២២.៤៨១</b>	<b>២៦.៩៨៦.៦១០</b>	<b>៧.២៨៨.៩៨៤</b>	<b>២៩.៥២០.៣៨៥</b>
<b>បំណុល និងមូលធនភាគទុនិកសរុប</b>		<b>៩.៤៣៤.២៤០</b>	<b>៣៨.៤៤៤.៥២៨</b>	<b>១២.៤៩៨.០៨៤</b>	<b>៥០.៦១៧.២៤៤</b>

## របាយការណ៍លទ្ធផល

### សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់ សម្គាល់	២០១៤		២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៥	២.១២៦.៣៦៦	៨.៦៦៤.៩៤១	២.៣៣៤.២៨៧	៩.៤៥៣.៨៦២
ចំណាយការប្រាក់	១៦	(១៦៩.០២៦)	(៦៨៨.៧៨១)	(៣១៣.៥៦៦)	(១.២៦៩.៩៤២)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>១.៩៥៧.៣៤០</b>	<b>៧.៩៧៦.១៦០</b>	<b>២.០២០.៧២១</b>	<b>៨.១៨៣.៩២០</b>
ចំណូលប្រតិបត្តិការផ្សេងៗ	១៧	៣៤.១២២	១៣៩.០៤៧	៤៣.៨៣៩	១៧៧.៥៤៨
<b>ចំណូលប្រតិបត្តិការ</b>		<b>១.៩៩១.៤៦២</b>	<b>៨.១១៥.២០៧</b>	<b>២.០៦៤.៥៦០</b>	<b>៨.៣៦១.៤៦៨</b>
ចំណាយបុគ្គលិក	១៨	(៤៥៩.២២២)	(១.៨៧១.៣៣០)	(៥៥៤.០៤៦)	(២.២៤៣.៨៨៦)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង ទ្រព្យសកម្មអរូបី		(៥០.៥៦៩)	(២០៦.០៦៩)	(៥៥.៤៦៥)	(២២៤.៦៣៣)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	១៩	(៣៧៧.៣០៥)	(១.៥៣៧.៥១៨)	(៤៩២.២៧៧)	(១.៩៩៣.៧២២)
សំវិធានធនឥណទានអាក្រក់និងសង្ស័យ	៧	(២២.៣៨៥)	(៩១.២១៩)	(៩១.១៤៥)	(៣៦៩.១៣៧)
<b>ចំណេញប្រតិបត្តិការមុនបង់ពន្ធលើប្រាក់ចំណេញ</b>		<b>១.០៨១.៩៨១</b>	<b>៤.៤០៩.០៧១</b>	<b>៨៧១.៦២៧</b>	<b>៣.៥៣០.០៩០</b>
ចំណាយពន្ធលើប្រាក់ចំណេញ	២០ (ឃ)	(១៨៣.៣៤៣)	(៧៤៧.១៣១)	(២០៥.១២៤)	(៨៣០.៧៥២)
<b>ចំណេញក្នុងឆ្នាំ</b>		<b>៨៩៨.៦៣៨</b>	<b>៣.៦៦១.៩៤០</b>	<b>៦៦៦.៥០៣</b>	<b>២.៦៩៩.៣៣៨</b>



## របាយការណ៍បម្រែបម្រួលមូលធន

### សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ដើមទុន ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤	៣.០៨៨.៦៤៥	២.៦៣៥.១៩៨	៥.៧២៣.៨៤៣
ចំណេញក្នុងឆ្នាំ	-	៨៩៨.៦៣៨	៨៩៨.៦៣៨
<b>សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤</b>	<b>៣.០៨៨.៦៤៥</b>	<b>៣.៥៣៣.៨៣៦</b>	<b>៦.៦២២.៤៨១</b>
សមមូលនឹងពាន់រៀល	១២.៥៨៦.២២៨	១៤.៤០០.៣៨២	២៦.៩៨៦.៦១០
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥	៣.០៨៨.៦៤៥	៣.៥៣៣.៨៣៦	៦.៦២២.៤៨១
ចំណេញក្នុងឆ្នាំ	-	៦៦៦.៥០៣	៦៦៦.៥០៣
<b>សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥</b>	<b>៣.០៨៨.៦៤៥</b>	<b>៤.២០០.៣៣៩</b>	<b>៧.២៨៨.៩៨៤</b>
សមមូលនឹងពាន់រៀល	១២.៥០៩.០១២	១៧.០១១.៣៧៣	២៩.៥២០.៣៨៥

## របាយការណ៍លំហូរសាច់ប្រាក់

### សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់ សម្គាល់	២០១៥		២០១៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាព ប្រតិបត្តិការ	២១	(១.០៥៣.០៨៨)	(៤.២៦៥.០០៧)	(៣២.៤៤១)	(១២៤.១៧០)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(៤១.៤៩៦)	(១៦៨.០៥៩)	(៣៤.៨១៨)	(១៤១.៨៨៣)
ការទិញទ្រព្យសកម្មអរូបី	១០	(៦.៧៥០)	(២៧.៣៣៨)	-	-
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាព វិនិ យោគ		(៤៨.២៤៦)	(១៩៥.៣៩៧)	(៣៤.៨១៨)	(១៤១.៨៨៣)
<b>លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន</b>					
សាច់ប្រាក់បានពីប្រាក់កម្ចី		៣.១៧០.២៩៤	១២.៨៣៩.៦៩១	១.០០០.០០០	៤.០៧៥.០០០
ការសងប្រាក់កម្ចី		(៨០៦.៦៦៦)	(៣.២៦៦.៩៩៧)	(៥៩១.៨៣៦)	(២.៤១១.៧៣៦)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្ប បទាន		២.៣៦៣.៦២៨	៩.៥៧២.៦៩៤	៤០៨.១៦៤	១.៦៦៣.២៦៤
<b>កំណើនសាច់ប្រាក់និងសាច់ប្រាក់សមមូល</b>					
<b>សុទ្ធ</b>		១.២៦២.២៩៤	៥.១១២.២៩០	៣៤០.៩០៥	១.៣៩៧.២១១
សាច់ប្រាក់និងសាច់ប្រាក់សមមូលដើមឆ្នាំ		១.០៦៣.៧៩៥	៤.៣៣៤.៩៦៥	៧២២.៨៩០	២.៨៨៧.៩៤៥
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២៦.៥៩៥)	-	៤៩.៨០៩
<b>សាច់ប្រាក់និងសាច់ប្រាក់សមមូលចុងឆ្នាំ</b>	២២	<b>២.៣២៦.០៨៩</b>	<b>៩.៤២០.៦៦០</b>	<b>១.០៦៣.៧៩៥</b>	<b>៤.៣៣៤.៩៦៥</b>

**ឧបសម្ព័ន្ធ៖ កំណត់សម្គាល់ចំពោះការអនុវត្តតាម  
ប្រកាសរបស់ធនាគារកណ្តាល**

## កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល

### ១. អនុបាតភាពគ្រប់គ្រាន់នៃដើមទុន (អនុបាតសោធនភាព) ប្រកាសលេខ ៨៧.០៧.១៣៣ប្រ.ក.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវរក្សាអនុបាតភាពគ្រប់គ្រាន់នៃដើមទុនឲ្យលើសពី ១៥% នៅគ្រប់ពេល វេលា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ក្រុមហ៊ុនមានចំនួន ៦០,១៤% (២០១៤ ៖ ៧២,២៦%)។ ការគណនាអនុបាតភាពគ្រប់គ្រាន់នៃដើមទុនត្រូវបានលម្អិតនៅក្នុង តារាង១។

### ២. អនុបាតភាពសាច់ប្រាក់ងាយស្រួល ប្រកាសលេខ ៨៧.០៧.១៦៣ប្រ.ក.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់ ត្រូវរក្សាអនុបាតសាច់ប្រាក់ងាយស្រួលយ៉ាងតិចណាស់ ៥០% នៅគ្រប់ពេលវេលា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ អនុបាតសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនមានចំនួនលើសពី ១០០%។ ការគណនាត្រូវបានលម្អិតនៅក្នុង តារាង២។

### ៣. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ ប្រកាសលេខ ៨៧.០៧.១៣៤ប្រ.ក.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវរក្សាគ្រប់ពេលវេលានូវស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណណាមួយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណទាំងអស់ ទោះក្នុងស្ថានភាពវែងឬខ្លីក៏ដោយមិនឲ្យលើសពី ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថានភាពចំហសុទ្ធនៃប្រាក់រៀលមានចំនួន ១៤,៦២% និងប្រាក់បាតចំនួន ១៧,០៤%។ ការគណនាត្រូវបានលម្អិតនៅក្នុង តារាង៣។

### ៤. ការធ្វើចំណាត់ថ្នាក់ឥណទាន សំវិធានធន និងអនុបាតបំណុល ប្រកាសលេខ ៨៧.០២.១៨៦ប្រ.ក.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវធ្វើចំណាត់ថ្នាក់ឥណទានរបស់ខ្លួនជាបួនថ្នាក់ ដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ និងភាពទៀងទាត់នៃការសងប្រាក់ដើមនិងការប្រាក់ ។

#### ឥណទានដែលមានរយៈពេល១ឆ្នាំ ឬតិចជាង

- ស្តង់ដារ ស្ថានភាពហិរញ្ញវត្ថុល្អ និងការទូទាត់សងប្រាក់ដើម និងការប្រាក់ទាន់ពេល។
- ក្រោមស្តង់ដារ ការទូទាត់សងប្រាក់ដើម និង/ឬការប្រាក់មួយចំនួន ហួសកាលកំណត់សង៣០ថ្ងៃ ឬច្រើនជាង។
- សង្ស័យ ការទូទាត់សងប្រាក់ដើម និង/ឬការប្រាក់មួយចំនួន ហួសកាលកំណត់សង៦០ថ្ងៃ ឬច្រើនជាង។
- បាត់បង់ ការទូទាត់សងប្រាក់ដើម និង/ឬការប្រាក់មួយចំនួន ហួសកាលកំណត់សង៩០ថ្ងៃ ឬច្រើនជាង។

## កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល

### ឥណទានដែលមានរយៈពេលលើសពី១ឆ្នាំ

- ១ ស្តង់ដារ ស្ថានភាពហិរញ្ញវត្ថុល្អ និងការទូទាត់សងប្រាក់ដើម និងការប្រាក់ទាន់ពេល។
- ២ ក្រោមស្តង់ដារ ការទូទាត់សងប្រាក់ដើម និង/ឬការប្រាក់មួយចំនួន ហួសកាលកំណត់សង៣០ថ្ងៃ ឬច្រើនជាង។
- ៣ សង្ស័យ ការទូទាត់សងប្រាក់ដើម និង/ឬការប្រាក់មួយចំនួន ហួសកាលកំណត់សង១៨០ថ្ងៃ ឬច្រើនជាង។
- ៤ បាត់បង់ ការទូទាត់សងប្រាក់ដើម និង/ឬការប្រាក់មួយចំនួន ហួសកាលកំណត់សង៣៦០ថ្ងៃ ឬច្រើនជាង។

### កម្រិតសំវិធានធនជាក់លាក់ដែលជាតម្រូវការ ត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម ៖

- ១ ក្រោមស្តង់ដារ ១០% ដោយមិនគិតដល់តម្លៃវត្ថុបញ្ចាំ លើកលែងតែសាច់ប្រាក់។
- ២ សង្ស័យ ៣០% ដោយមិនគិតដល់តម្លៃវត្ថុបញ្ចាំ លើកលែងតែសាច់ប្រាក់។
- ៣ បាត់បង់ ១០០%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សំវិធានធនចាំបាច់ដែលក្រុមហ៊ុនបានកត់ត្រាមានចំនួន ៧៦.០០៧ដុល្លារអាមេរិក ដែលគណនាស្របទៅតាមប្រកាសរបស់ធនាគារកណ្តាល។ ការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន និងការគណនាអនុបាតបំណុល ត្រូវបានលម្អិតនៅក្នុងតារាង៤។

# តារាងទី១៖ មូលនិធិផ្ទាល់សុទ្ធ និងអនុធានសោធនភាព

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

មូលនិធិផ្ទាល់សុទ្ធ	ដុល្លារអាមេរិក
<b>១. សរុបរងក ៖ ខ្ទង់ត្រូវបូកបន្ថែម</b>	
- ដើមទុនឬទាយធានាដើមទុន	៣.០៨៨.៦៤៥
- ទុនបម្រុងក្រៅពីទុនបម្រុងពីការវាយតម្លៃឡើងវិញ	-
- បុព្វលាភទាក់ទងនឹងដើមទុន (បុព្វលាភភាគហ៊ុន)	-
- សំវិធានធនហានិភ័យធនាគារទូទៅ ដោយមានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជា	-
- ចំណេញរក្សាទុក	៣.៥៣៣.៨៣៦
- ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ ដែលបានធ្វើសវនកម្មរួចហើយ	៦៦៦.៥០៣
- ខ្ទង់ផ្សេងៗទៀត ដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា	-
	៧.២៨៨.៩៨៤
<b>២. សរុបរង ខ ៖ ខ្ទង់ត្រូវដក</b>	
- ចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល នាយកគ្រប់គ្រង និងភាគីពាក់ព័ន្ធ	
* ចំណែកដើមទុនដែលមិនបានបង់	-
* បុរេប្រទាន ឥណទាន មូលបត្រ និងកិច្ចសន្យារបស់បុគ្គលពាក់ព័ន្ធខាងលើ	-
- ការកាន់កាប់ភាគហ៊ុនផ្ទាល់តាមតម្លៃចុះបញ្ជី	-
- ការខាតបង់	-
- ទ្រព្យសកម្មអរូបី	៤០.១៧០
- ការខាតដែលកំណត់តាមគ្រា ក្រៅពីការខាតនាចុងការិយបរិច្ឆេទគណនេយ្យប្រចាំឆ្នាំ (រួមបញ្ចូលទាំង សំវិធានធនឥណទាន និងមូលបត្រសង្ស័យ)	(៩២.៧២៦)
	(៥២.៥៥៦)
	៧.៣៤១.៤២៨
<b>៣. សរុប គ ៖ មូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន= ក - ខ</b>	
<b>៤.សរុបរង ឃ ៖ ខ្ទង់ត្រូវបូកបន្ថែម</b>	
- ទុនបម្រុងពីការវាយតម្លៃឡើងវិញ ដោយមានការយល់ព្រមជាមុនពីធនាគារកណ្តាល	-
- អនុបំណុល ដោយមានការយល់ព្រមជាមុនពីធនាគារកណ្តាល អាចបូកបញ្ចូលរហូតដល់ ១០០% នៃចំនួនមូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន	-
- ខ្ទង់ផ្សេងៗទៀត ដោយមានការយល់ព្រមជាមុនពីធនាគារកណ្តាល អាចបូកបញ្ចូលក្នុងការ គណនាមូលនិធិផ្ទាល់សុទ្ធ មិនឲ្យលើសពីចំនួននៃមូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន	-
<b>៥.សរុបរង ង ៖ ខ្ទង់ត្រូវដក</b>	
- ភាគកម្មមូលនិធិផ្ទាល់ក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-
- ខ្ទង់ផ្សេងៗ	-
<b>៦.សរុប ច ៖ មូលនិធិផ្ទាល់សុទ្ធ = គ+ឃ-ង</b>	៧.៣៤១.៤២៨

**អនុបាតសាធនភាព**

**ដុល្លារអាមេរិក**

**១. ភាគយក (ក)**

មូលនិធិផ្ទាល់សុទ្ធ

៧.៣៤១.៥៤០

**២. ភាគបែង (ខ)**

ទ្រព្យសកម្ម (*)	ពាន់រៀល	ថ្លឹង	
- សាច់ប្រាក់	៩៤.៨៥២	០%	-
- មាស	-	០%	-
- ឥណទេយ្យលើធនាគារជាតិនៃកម្ពុជា	១៥៥.៣៨៣	០%	-
- ទ្រព្យសកម្មដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើ	-	០%	-
- ឥណទេយ្យលើស្ថាប័នអធិប្បវេណីដែលមានចំណាត់ថ្នាក់AAA ទៅ AA-	-	០%	-
- ឥណទេយ្យលើស្ថាប័នអធិប្បវេណីដែលមានចំណាត់ថ្នាក់A+ ទៅ A-	-	២០%	-
- ឥណទេយ្យលើធនាគារដែលមានចំណាត់ថ្នាក់AAA ទៅ AA-	-	២០%	-
- ឥណទេយ្យលើស្ថាប័នអធិប្បវេណីដែលមានចំណាត់ថ្នាក់BBBទៅ BBB-	-	៥០%	-
- ឥណទេយ្យលើធនាគារដែលមានចំណាត់ថ្នាក់A+ ទៅ A-	-	៥០%	-
- ទ្រព្យសកម្មផ្សេងៗទាំងអស់	១២.២០៧.៦៧៩	១០០%	១២.២០៧.៦៧៩

**៣. អនុបាតសាធនភាព (ក/ខ)**

១២.៤៥៧.៩១៤

១២.២០៧.៦៧៩

៦០,១៤%

(\*) ភាគបែងនៃអនុបាតគឺជាតម្លៃទ្រព្យសកម្មសរុប (តម្លៃសុទ្ធក្រោយពេលកាត់កងសំវិធានធន និងរំលស់) និងខ្ទង់ក្រៅតារាងតុល្យការ ដែលត្រូវបានថ្លឹងតាមកម្រិតហានិភ័យ។ ស្របតាមបញ្ញត្តិនៃប្រកាសស្តីពីការគណនាមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភាគបែងនេះមិនរាប់បញ្ចូលនូវខ្ទង់ដែលបានដកចេញនៅពេលគណនាមូលនិធិផ្ទាល់សុទ្ធទេ។

## តារាងទី២៖ អនុបាតសាច់ប្រាក់ងាយស្រួល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ដុល្លារអាមេរិក
<b>១.ភាគយក ៖ ទ្រព្យសកម្មងាយស្រួល (ក)</b>	
- សាច់ប្រាក់ក្នុងដៃ	៩៤.៨៥២
- សមតុល្យនៅធនាគារកណ្តាល	៩៥១
- សមតុល្យនៅធនាគារ	២.២៤២.៧៨៦
	២.៣៣៨.៥៨៩
<b>ដក៖</b>	
- ប្រាក់ខ្ចីពីធនាគារកណ្តាល	-
- ប្រាក់ខ្ចីពីធនាគារ	-
	-
<b>សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>២.៣៣៨.៥៨៩</b>
<b>បូក៖</b>	
- ចំណែកនៃឥណទាននៅសល់ដែលមានកាលកំណត់តិចជាង១ខែ	៤០៣.២៤១
<b>ទ្រព្យសកម្មងាយស្រួល</b>	<b>២.៧៤១.៨៣០</b>
<b>២. ភាគបែង ៖ ចំនួនប្រាក់បញ្ញើដែលបានកែតម្រូវ (ខ)</b>	
	%
- ប្រាក់សន្សំដោយស្ម័គ្រចិត្ត	២៥%
<b>៣. អនុបាតសាច់ប្រាក់ងាយស្រួល (ក/ខ)</b>	<b>១០០%</b>



## តារាងទី៣៖ ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

រូបិយប័ណ្ណ	ទ្រព្យសកម្ម ដុល្លារអាមេរិក	បំណុលនិង មូលធន ដុល្លារអាមេរិក	ស្ថានភាព ចំហសុទ្ធ ដុល្លារអាមេរិក	ស្ថានភាពចំហ	
				សុទ្ធ/ មូលនិធិផ្ទាល់សុទ្ធ %	កម្រិត កំណត់
ប្រាក់ដុល្លារអាមេរិក	៩.៦៧៤.២៤១	១១.៩៩២.៦៩៧	(២.៣១៨.៤៥៦)	(៣១,៥៨%)	២០%
ប្រាក់បាត	១.៧៣០.៥២៩	៤៨២.៦៧២	១.២៤៧.៨៥៧	១៧,០៤%	២០%
ប្រាក់រៀល	១.០៩៣.៣១៤	២២.៧១៥	១.០៧០.៥៩៩	១៤,៦២%	២០%
សរុប	១២.៥៩៨.០៨៤	១២.៥៩៨.០៨៤	-		
មូលនិធិផ្ទាល់សុទ្ធ			៧.៣៤១.៥៤០		

## តារាងទី៤៖ ស្ថានភាពចំណាត់ថ្នាក់នៃរូបិយប័ណ្ណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ចំនួន ដុល្លារអាមេរិក	អត្រា %	សំវិធានធនជាក់ លាក់ ដុល្លារអាមេរិក
<b>ការធ្វើចំណាត់ថ្នាក់ឥណទាន</b>			
<b>១-ឥណទានដែលមានរយៈពេល១ឆ្នាំ ឬតិចជាង</b>			
១-១ ស្តង់ដារ	៥.៨៩៩.២៣៤	០%	-
១-២ ក្រោមស្តង់ដារ ហួសកាលកំណត់សង $\geq$ ៣០ថ្ងៃ	៤.៦៣៣	១០%	៤៦៣
១-៣ សង្ស័យ ហួសកាលកំណត់សង $\geq$ ៦០ថ្ងៃ	៣.២១៦	៣០%	៩៦៥
១-៤ បាត់បង់ ហួសកាលកំណត់សង $\geq$ ៩០ថ្ងៃ	៥៣.៤០៣	១០០%	៥៣.៤០៣
<b>សរុបរង (១)</b>	<b>៥.៩៦០.៤៨៦</b>		<b>៥៤.៨៣១</b>
<b>២-ឥណទានដែលមានរយៈពេលច្រើនជាង១ឆ្នាំ</b>			
២-១ ស្តង់ដារ	៣.៣៦៧.៨៧៤	០%	-
២-២ ក្រោមស្តង់ដារ ហួសកាលកំណត់សង $\geq$ ៣០ថ្ងៃ	៣១.៩៩៣	១០%	៣.១៩៩
២-៣ សង្ស័យ ហួសកាលកំណត់សង $\geq$ ១៨០ថ្ងៃ	១៥.២៦៣	៣០%	៤.៥៧៩
២-៤ បាត់បង់ ហួសកាលកំណត់សង $\geq$ ៣៦០ថ្ងៃ	១៣.៣៩៨	១០០%	១៣.៣៩៨
<b>សរុបរង (២)</b>	<b>៣៤.០៦៧</b>		<b>២១.១៧៦</b>
<b>សរុប ១+២</b>	<b>៩.៣២៨.៥៥៣</b>		<b>៧៦.០០៧</b>
<b>ឥណទានទាំងអស់ដែលហួសកាលកំណត់សង<math>&gt;</math>៣០ថ្ងៃ</b>			
<b>(ក)</b>			<b>១២១.៩០៦</b>
<b>សមតុល្យឥណទានដែលនៅមិនទាន់ទូទាត់ (ខ)</b>			<b>៩.៣៨៩.០១៤</b>
<b>អនុបាតបំណុល (ក/ខ)</b>			<b>១,៣០%</b>



## ការិយាល័យកណ្តាល

ផ្ទះលេខ: ៧៧៩A, មហាវិថីកម្ពុជាក្រោយ សង្កាត់ទឹកល្អក់១ ខណ្ឌទទួលគោក  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: ០២៣ ៩៩០ ២៣៧, ០២៣ ៦៣៦ ៤១២ ៥

អ៊ីមែល: [info@iprmfi.com](mailto:info@iprmfi.com)

គេហទំព័រ: [www.iprmfi.com](http://www.iprmfi.com)